

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សាធារណរដ្ឋបាល ពេជ្ជកម្ម



ក្រសួងពេទ្យឧត្តមិលីមិន

សាធារណរដ្ឋបាល ពេជ្ជកម្ម

ចំណែកអនុវត្តន៍វត្ថុលីមិន

សម្រាប់

គារក្នុងពិភពលោកអនុវត្តន៍វត្ថុលីមិន

ចាប់ពីថ្ងៃ ២០១៩ - ២០២៤

២០ ខែ កញ្ញា ឆ្នាំ ២០២០

តារាងចាតិកា

| | |
|--|----|
| តារាងចាតិកា | ii |
| អាជ្ញាគម្មោង | iv |
| សេចក្តីផ្តល់នាំរក្សាទុណា | v |
| សេចក្តីផ្តល់នាំដែលការយុទ្ធសាស្ត្រ | 1 |
| សារពារ | 1 |
| គោលបំណង | 2 |
| គោលដៅនៃដែនការយុទ្ធសាស្ត្រជាតិ | 2 |
| ការរៀបចំដែនការយុទ្ធសាស្ត្រ | 3 |
| ១. ការត្រួតពិនិត្យការយុទ្ធប័ណ្ណិតិថ្នូរការបច្ចុប្បន្ន | 4 |
| ១.១ គោលដៅយុទ្ធសាស្ត្រ | 4 |
| ១.២ សកម្មភាពដែលត្រូវអនុវត្ត | 4 |
| ២. ការរៀបចំនិងរៀបចំការងារជាមុនស្តី និង ការបង្ហាញបញ្ជាផល | 5 |
| ២.១ គោលដៅយុទ្ធសាស្ត្រ | 5 |
| ២.២ សកម្មភាពដែលត្រូវអនុវត្ត | 5 |
| ៣. គោលការណ៍ដែលត្រូវការងារក្នុងការបច្ចុប្បន្ន | 6 |
| ៣.១ គោលដៅយុទ្ធសាស្ត្រ | 6 |
| ៣.២ សកម្មភាពដែលត្រូវអនុវត្ត | 6 |
| ៤. ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ហើយក្រោមនិត្យការបច្ចុប្បន្ននៃការងារជាក្នុងក្រុមហេដ្ឋារនិងស្ថាបនាបាន | 7 |
| ៤.១ គោលដៅយុទ្ធសាស្ត្រ | 7 |
| ៤.២ សកម្មភាពដែលត្រូវអនុវត្ត | 7 |
| ៥. ចិន្ទីនៃក្នុងក្រុមហេដ្ឋារនិងស្ថាបនាបាន | 8 |
| ៥.១ គោលដៅយុទ្ធសាស្ត្រ | 8 |
| ៥.២ សកម្មភាពដែលត្រូវអនុវត្ត | 8 |
| ៦. ការត្រួតពិនិត្យការងារជាមុនស្តី និងបញ្ជាផលស្ថាបនាបាន: និង ឯកចំណែន | 9 |
| ៦.១ គោលដៅយុទ្ធសាស្ត្រ | 9 |
| ៦.២ សកម្មភាពដែលត្រូវអនុវត្ត | 9 |
| ៧. សហប្រតិបត្តិការ និង ការចូលរួមការកំណត់ | 10 |

| | | |
|------|---|----|
| ៧.១ | គោលដៅយុទ្ធសាស្ត្រ | 10 |
| ៧.២ | សកម្មភាពដែលត្រូវអនុវត្ត | 10 |
| ៨. | ការត្រួតពិនិត្យការងារជាល និង ការថាយកដំឡើង | 10 |
| ៨.១ | គោលដៅយុទ្ធសាស្ត្រ..... | 10 |
| ៨.២ | សកម្មភាពដែលត្រូវអនុវត្ត..... | 10 |
| ៩. | ការរួមចូលរួមចំណេះចំណេះ | 11 |
| ៩.១ | គោលដៅយុទ្ធសាស្ត្រ..... | 11 |
| ៩.២ | សកម្មភាពដែលត្រូវអនុវត្ត..... | 11 |
| ១០. | សម្រាកតម្លៃផ្ទៃប្រចាំខែត្រូវបានបញ្ជាក់ | 12 |
| ១០.១ | គោលដៅយុទ្ធសាស្ត្រ | 12 |
| ១០.២ | សកម្មភាពដែលត្រូវអនុវត្ត | 12 |
| ១១. | ការប្រើប្រាស់បច្ចេកទេសជាប័យក្រុមប្រឈមប្រចាំខែ | 12 |
| ១១.១ | គោលដៅយុទ្ធសាស្ត្រ..... | 12 |
| ១១.២ | សកម្មភាពដែលត្រូវអនុវត្ត..... | 12 |
| ១២. | ការស្វោតប្រាក់ និងការអនិត្យ | 13 |
| ១២.១ | គោលដៅយុទ្ធសាស្ត្រ..... | 13 |
| ១២.២ | សកម្មភាពដែលត្រូវអនុវត្ត..... | 13 |
| ១៣. | សុវត្ថិភាព និង សុវត្ថិភាពការងារ | 13 |
| ១៣.១ | គោលដៅយុទ្ធសាស្ត្រ | 13 |
| ១៣.២ | សកម្មភាពដែលត្រូវអនុវត្ត | 13 |
| ១៤. | ហិរញ្ញវត្ថុជាល និងនិរន្តរភាពនៃសកម្មភាពត្រួតពិនិត្យការងារចំណេះចំណេះ | 14 |
| ១៤.១ | គោលដៅយុទ្ធសាស្ត្រ | 14 |
| ១៤.២ | សកម្មភាពដែលត្រូវអនុវត្ត | 14 |
| ១៥. | គោលដៅយុទ្ធសាស្ត្រ | 14 |
| ១៥.២ | សកម្មភាពដែលត្រូវអនុវត្ត | 14 |
| | សកម្មភាពនៃការងារជំនួយការយុទ្ធសាស្ត្រត្រួតពិនិត្យការងារចំណេះចំណេះ | 15 |

អារម្មណ៍

ក្រសួងបណ្តោះដៃនការយុទ្ធសាស្ត្រ សម្រាប់ការគ្រឹតពិនិត្យការចម្លងរោគនៅក្នុងមូលដ្ឋានសុខភីបាលពីឆ្នាំ ២០១៩-២០១៨ ដើម្បីធ្វើឱ្យបានទៅនឹងដែនការយុទ្ធសាស្ត្រអាសុំបានសុខភី សម្រាប់ជីវិសងក់ពីក្រសួងបណ្តោះដៃនការយុទ្ធសាស្ត្រ ដែលមានការចម្លងរោគនៅក្នុងមូលដ្ឋានព្រៃន និងដែនការយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់ការគ្រឹតពិនិត្យការចម្លងរោគនៅក្នុងមូលដ្ឋានព្រៃន និងដែនការយុទ្ធសាស្ត្រ។

ក្នុងរយៈពេលជាប្រើប្រាស់នៅក្នុងការប្រើប្រាស់ យើងបានសង្គមយើងពីការគ្រឹតពិនិត្យការចម្លងរោគនៅក្នុងការងារគ្រឹតពិនិត្យការចម្លងរោគតាមរយៈអង្គភាពិនិមិត្តនៃការយុទ្ធសាស្ត្រនៅក្នុងការប្រើប្រាស់ និង ភ្នាក់ងារសហប្រជាតិមួយចំនួនប្រចាំខែការ តាំងនៅក្នុងការប្រើប្រាស់មិនមែនអាជីវការនៅក្នុងការចម្លងរោគមិនបានលើក ការអនុវត្តការគ្រឹតពិនិត្យការចម្លងរោគមិនបានលើក និងដែនការយុទ្ធសាស្ត្រ។

ដែនការយុទ្ធសាស្ត្រនេះមានសារសំខាន់សម្រាប់ក្រសួងសុខភីបាល ផ្តល់នូវយើងការមួយដោះស្រាយបញ្ហា ប្រយោមនិងជីវិសងក់ពីក្រសួងក្នុងមូលដ្ឋានសុខភីបាល និងជួយគាំទ្រការងារដើម្បីដែនការសកម្មភាព និងប្រាមទាំងសមត្ថភាពដើម្បីបានសម្រេចបានសម្រេចបាន ក្នុងការប្រើប្រាស់ប្រចាំថ្ងៃដោយជាមួយដែនការយុទ្ធសាស្ត្រនៅពី ជាតិនឹង មួយយ៉ាងសំខាន់ក្នុងការចម្លងរោគ និងការចម្លងរោគនៅក្នុងការយុទ្ធសាស្ត្រអាសុំបានសុខភី សម្រាប់ជីវិសងក់ពីក្រសួងយោះពេលប្រាំឆ្នាំប្រាំបីឆ្នាំ ២០១៩-២០១៨ ។ មន្ទីរពេទ្យជាតិ-មជ្ឈមណ្ឌលជាតិ មន្ទីរសុខភីបាលជាតិ-ខេត្ត ស្រុកប្រុពិបត្តិ មន្ទីរពេទ្យប៊ែងក និងមណ្ឌលសុខភី ត្រូវបានដែនការយុទ្ធសាស្ត្រនៅក្នុងការប្រើប្រាស់ក្រសួងសុខភីបាល ។

ក្រសួងសុខភីដែនការយុទ្ធសាស្ត្រ និង ការរូបចំណែកដែនការយុទ្ធសាស្ត្រ និងការចម្លងរោគនៅក្នុងការងារ ក្រោមនីរាងក្រសួងសុខភីបាល រួមទាំងអង្គភាពដែនការយុទ្ធសាស្ត្រ ជាតិសេសអង្គភាព: WHO; URC; OPTIONS, VSO, GTZ, JICA, RHAC, RACHA MSF and UNICEF ...ដែលបានជួយឱ្យបានសម្រេចនៅក្នុងការងារ ។

នាមដើម្បីក្រសួងយុទ្ធសាស្ត្រ ចុច ១៤ ខែ សីហា ឆ្នាំ ២០១៩



សេចក្តីផ្តល់នៅជាន់បារតុបាល

ក្រសួងសុខភីបាល សូមថ្លែងអំណរគុណយោងជ្រាលបង្រាប់ពេទោះលោក-លោកស្រី និង អង្គការដែលបាន ដឹកចាំប្រទាំងដែកសម្រារ: និង បច្ចកទេស និង ការចូលរួមបង្កើត និង បញ្ចប់ដែនការយុទ្ធសាស្ត្រជាតិនេះ

ក្រសួងសុខភីបាលដែនការយុទ្ធសាស្ត្រជាតិនេះ:

| | | |
|------------------|----------------|---|
| ឯ.ឧ. សារិនាទាយរ | អេង ហុត | រដ្ឋធម៌ការក្រសួងសុខភីបាល |
| ឯ.ឧ. សារិនាទាយរ | ធាត ត្រួយ | រដ្ឋធម៌ការក្រសួងសុខភីបាល |
| ឯ.ឧ. សារិនាទាយរ | ហេង តែគី | រដ្ឋធម៌ការក្រសួងសុខភីបាល |
| ឯ.ឧ. វេជ្ជបណ្ឌិត | ទេព លេន | អគ្គនាយកបង្រៀនបច្ចកទេសសុខភីបាល នៃក្រសួងសុខភីបាល |
| លោកវេជ្ជបណ្ឌិត. | ជី មានហោរ៉ា | អគ្គនាយកបង្រៀនបច្ចកទេសសុខភីបាល |
| លោកសារិនាទាយរ | គុម ការណៈល់ | ប្រធានមជ្ឈមណ្ឌលជាតិការមោទា និងទាក់ |
| លោកវេជ្ជបណ្ឌិត. | សុខ ទួច | ប្រធាននាយកដ្ឋានប្រយុទ្ធនិងជីថ្យុង |
| លោកវេជ្ជបណ្ឌិត. | សាន សារី | ប្រធាននាយកដ្ឋានមន្ទីរពេទ្យ |
| លោកវេជ្ជបណ្ឌិត. | មួយ វាសនាថីវិវ | ប្រធាននាយកដ្ឋានដែនការ និងពីមានសុខភីបាល |

ក្រសួងសុខភីបាលដែនការយុទ្ធសាស្ត្រជាតិនេះ:

| | | |
|-----------------|----------------|---|
| ឯ.ឧ. សារិនាទាយរ | សុខ ស្រីន | អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងជាប្រធានក្រុមរៀបចំដែនការយុទ្ធសាស្ត្រ |
| ឯ.ឧ. សារិនាទាយរ | លី ស្វៀវាំន់ | អនុប្រធាននាយកដ្ឋានប្រយុទ្ធនិងជីថ្យុង និងជាអនុប្រធានក្រុមរៀបចំដែនការយុទ្ធសាស្ត្រ |
| ក.វេជ្ជបណ្ឌិត | សុម សស្សា | ជីថ្យុងក្រុមការក្រោមព្រឹត្តិការចម្លោងរោគ នៃនាយកដ្ឋានមន្ទីរពេទ្យ |
| លោកសារិនាទាយរ | ឈុយ មេង | អនុប្រធានការិយាល័យបង្រៀនបច្ចកទេស នៃមន្ទីរពេទ្យកាល់ដែមៗ |
| លោកសារិនាទាយរ | អី សុខុម | នាយករងមេ.ប្រយុទ្ធនិងជីអេដស៊៖-លើឯកសារការមោទា |
| លោកវេជ្ជបណ្ឌិត. | សុខ សុគ្គន៍ | នាយកមន្ទីរ មន្ទីរសុខភីបាលរាជធានី |
| លោកវេជ្ជបណ្ឌិត. | ហេង ពីី | ប្រធានមន្ទីរសុខភីបាល ស្តីអំពេង |
| លោកវេជ្ជបណ្ឌិត. | ជា ហុិច | អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ |
| លោកវេជ្ជបណ្ឌិត. | លីម កាំងអេរ៉ែន | ប្រធានមន្ទីរសុខភីបាល ខេត្តកំពត |
| លោកវេជ្ជបណ្ឌិត. | ពិក ចិនឈុប | ប្រធានមន្ទីរសុខភីបាល ខេត្តតាគ់ដែង |
| លោកអិសចំការី. | តិក ឡូងសុី | នាយកសាលា ស្តីអំពេង |
| លោកវេជ្ជបណ្ឌិត | ស្វាយ សារ៉ាត | អនុប្រធានកម្មវិធីការចាក់ច្នាំបង្ហារ |
| លោកវេជ្ជបណ្ឌិត. | សែក សំបុន | នាយករងនៃមន្ទីរពេទ្យព្រះករុមេះ |
| លោកវេជ្ជបណ្ឌិត. | ព្រហុ ជាសិត | អនុប្រធានការិយាល័យបង្រៀនបច្ចកទេសនៃ មន្ទីរពេទ្យមិត្តភាពខ្មែរសូវរៀត |
| លោកវេជ្ជបណ្ឌិត. | និង យ៉ាវឈ៉ែន | អនុប្រធានមន្ទីរពេទ្យ មន្ទីរពេទ្យមិត្តភាពខ្មែរសូវរៀត |
| លោកវេជ្ជបណ្ឌិត. | ម៉ែ វិឡារិទ្ធ | ប្រធានបង្រៀនបច្ចកទេស នៃមន្ទីរពេទ្យក្រុមរាជការ |
| លោកវេជ្ជបណ្ឌិត. | ចាន សារី | ប្រធានការិយាល័យបង្រៀនបច្ចកទេស នៃមន្ទីរពេទ្យគន្លឹមបុណ្ណោះ |
| លោកវេជ្ជបណ្ឌិត. | អំណាត់ កកី | ប្រធានការិយាល័យសិក្សា នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភីបាល |
| លោកទីនុបណ្ឌិត. | ហេង សុបញ្ញា | ពិទិន្នន័យនៃមហាផិទ្ធិកាល័យទន្លេសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភីបាល |
| លោកអិសចំការី. | ចន ខេវិ | អនុប្រធានយុវជនដែកលាង |
| លោកវេជ្ជបណ្ឌិត. | សុត វិទី | អនុប្រធានវិទ្យាសាស្ត្រសារីជ្រាវសុខភីបាលរាជការ |
| លោកវេជ្ជបណ្ឌិត. | អីង ផុល | អនុប្រធាននាយកដ្ឋានក្រប់គ្រងបុគ្គលិក |

| | | |
|-------------------|--------------------------|---|
| លោកអនុបណ្ឌិត | ជី សិរិទិ | ប្រធានការិយាល័យសេវាមន្ត្រីពេទ្យ នៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកស្រីអនុបណ្ឌិត | ជន សិនុស | ប្រធានការិយាល័យជាតិភាពកាត់ នៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | យុ សុជាត | ប្រធានដៅករំកាត់ នៃមន្ទីរណាគិតាតិកាតំបារមាតា និង ទាក់ |
| លោកអនុបណ្ឌិត | យោរ ណារ៉ែត | ប្រធានដៅករំកាត់ នៃមន្ទីរណាគិតាតិកាតំបារមាតា និង ទាក់ |
| លោកស្រីខិលចកុវិ | សំ សុភាព | ប្រធានដៅករំកាត់ នៃមន្ទីរណាគិតាតិកាតំបារមាតា និង ទាក់ |
| លោកស្រីអនុបណ្ឌិត | ត្រា នោមសារីស | ប្រធានដៅករំកាត់ នៃមន្ទីរណាគិតាតិកាតំបារមាតា និង ទាក់ |
| លោកអិលីចកីវិ | លោង សែនា | អនុប្រធានមន្ត្រីសុខាធិបាល ខេត្តកំពង់ចាម |
| លោកអនុបណ្ឌិត | សែន សុជារុន | អនុប្រធានមន្ត្រីសុខាធិបាល ខេត្តកំពង់ចាម |
| លោកអនុបណ្ឌិត | សែន ជារ៉ាក្រា | អនុប្រធានសាធារណៈពេទ្យ ខេត្តកំពង់ចាម |
| លោកអនុបណ្ឌិត | សុខ ឡាសច្ចុល | នាយករាជ មន្ត្រីសុខាធិបាលសិន្ប័េង |
| លោក | កុយ វីរឃា | ប្រធានការិយាល័យគិតាសុបង្ហាក និងផ្តុប នាយកដ្ឋានមន្ត្រីពេទ្យ |
| លោកស្រី | កែម ណារី | អនុការិយាល័យគិតាសុបង្ហាក និងផ្តុប នាយកដ្ឋានមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | កី នូនីយ៉ាស់ | អនុប្រធានការិយាល័យសេវាមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | លោង សិហារត្តុ | អនុប្រធានការិយាល័យសិបិយ័តកម្ម និង ក្រោមសិលជមិ |
| លោកអិលីចបណ្ឌិត | លើង វីរ៉ែ | អនុប្រធានការិយាល័យគិតាផ្លូវការ នាយកដ្ឋានមន្ត្រីពេទ្យ |
| លោកស្រីអនុបណ្ឌិត | សុ ណារី | ប្រធានក្រុមក្រុតិស្សការចម្លងរាជក់នៃ នាយកដ្ឋានមន្ត្រីពេទ្យ |
| ក.អិលីចកីវិមន្ទុម | អីក រមនា | ប្រធានក្រុមការងារក្រប់គ្រងសំណាល់ នៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | សុន ទុច | ប្រធានក្រុមប្រើប្រាស់អិសចំសម្រេបនៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | ធម សេងនាគាស | ប្រធានក្រុមការងារចាក់ឆ្នាំមានសុវត្ថិភាព នៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | ឯុ សុវត្ថា | អនុប្រធានក្រុមប្រើប្រាស់អិសចំសម្រេបនៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកស្រីអនុបណ្ឌិត | អីុ សិវិ | អនុប្រធានក្រុមក្រុតិស្សការចម្លងរាជក់នៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកស្រីត្រួរពេទ្យ | ទេន ចិនា | អនុប្រធានក្រុមការងារក្រប់គ្រងសំណាល់ នៃនាយកដ្ឋានមន្ត្រីពេទ្យ |
| លោកអនុបណ្ឌិត | អំ ស៊ុនុ | មន្ទីរបច្ចេកទេស អង្គការ យុ អ សុ |
| លោកអនុបណ្ឌិត | ជាតុ ណុវា | មន្ទីរបច្ចេកទេសក្រុតិស្សការចម្លងរាជក់ -ប្រព័ន្ធពាមដាលដី WHO |
| លោកបណ្ឌិត | មួូ ហាឡីជ ណាមសៀវ៉ា ហាលោន | វិស្វករដៅកបរិស្ថាននៃ អង្គការសុខភាពពិភាក្សាលោក |
| លោកស្រីអនុបណ្ឌិត | Magaret Mac Guinness | មន្ទីរបច្ចេកទេស អង្គការសុខភាពពិភាក្សាលោក |
| លោកអនុបណ្ឌិត | និមា អាស្សីវិ | ជំនាញការខាងសុខភាពសាធារណៈ អង្គការសុខភាពពិភាក្សាលោក |
| លោកបណ្ឌិត | Sergey Eremin | ជំនាញការខាងសុខភាពសាធារណៈ អង្គការសុខភាពពិភាក្សាលោក |
| លោកស្រីបណ្ឌិត | Carmem Lucia | ជំនាញការខាងសុខភាពសាធារណៈ អង្គការសុខភាពពិភាក្សាលោក |
| លោកស្រីអនុបណ្ឌិត | ប្រោន សែន ដែលី | ទីប្រឹក្សានៃអង្គការ យុ អ សុ |
| លោកស្រីបណ្ឌិត | Harriet Stanley | នាយកកម្មិនិងអង្គការ OPTION |
| លោកស្រី | Joan Venghaus | ទីប្រឹក្សានៃអង្គការ OPTION |
| លោកស្រី | Thou Kagnabelle | Training officer OPTIONS RMMP |
| លោក | ហី ផែលី | Program Support US CDC |
| លោកស្រីអនុបណ្ឌិត | មាត សុភាព | Ass Team Leader RACHA |
| លោកអនុបណ្ឌិត | នោម វាំងា | Deputy Program Coordinator GTZ |
| លោកអនុបណ្ឌិត | ហិយ បន្ទល | Center Manager BB MSIC Clinic |
| លោកស្រី | Emily Holtmaat | Nursing Advisor VSO RH/VSO |
| លោកស្រី | Janice Hay | Nursing Advisor VSO Banteay Meanchey |

នគរបាលក្រុងប្រជាជាតិ នៃការចូលរួមការស្នើសុំការងារ

អាជ្ញាធរ

ដូចមានបញ្ជាក់នៅក្នុងគោលនយោបាយជាតិ ស្ថិតិការត្រួតពិនិត្យការចម្លងវេភកនៅក្នុងប្រទេស កម្ពុជាភ្លាប់បញ្ហាការចម្លងវេភកដែលបាក់ព័ត៌មាននឹងការថែទាំសុខភាពគឺជាបញ្ហាប្រឈមមួយ និង ជាកស្សល់ចម្លងមួយនៃការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងពិភពលោកដ៏ដី។ ការចម្លងវេភកដែលបាក់ព័ត៌មាននឹងការថែទាំសុខភាព ហង្វេនីងដោយអតិសុខុមប្រាកេតុចុងជាថ្មី ព្រមទាំងទាក់ទងនឹងការថែទាំរៀងសាល្ទ និងការព្យាយាល។ ការសិក្សាជាថ្មីនេះបង្ហាញថា ការចម្លងវេភកដែលបាក់ព័ត៌មាននឹងការថែទាំសុខភាព ធ្វើឱ្យមរណភាពកើនឡើង ធ្វើឱ្យការស្នើសុំការងារ ក្នុងមន្ទីរពេទ្យការនៃពេលឃើញ និងបង្កើនការប្រើប្រាស់ឱសម អង់គេបិយ័ត្និក និងភាពសុវត្ថិភាពសំរបស់មេវេភកជាមួយអង់គេបិយ័ត្និក បុគ្គារកិត្តឡើងនូវមេវេភកថ្មី ដូចជាដីសារ ផ្លូវការបរិស្ថាន A/H5N1 ការចម្លងវេភកដែលបាក់ព័ត៌មាននឹងការថែទាំសុខភាពនៅតែជាប្រោះទ្រួដដៃលីបំបាតមួយ សូមវិតនៅក្នុងប្រទេសអភិវឌ្ឍក៏ដោះដំរោះ អភ្លាដមួយនៃការចម្លងវេភកដែល បាក់ព័ត៌មាននឹងការថែទាំសុខភាពគឺ ៥-១០% នៅក្នុងប្រទេសអភិវឌ្ឍ បុន្ណែអភ្លាជនេះអាចឈាន ដល់កម្រិតខ្ពស់ ២៥% នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ។ ពី ៥-១០% នៃការចម្លងវេភកដែល បាក់ព័ត៌មាននឹងការថែទាំសុខភាព បង្កើតឡាយការងារដូចខាងក្រោមនេះ ដើម្បីនិយាយការងារ ក្នុងប្រទេសអភិវឌ្ឍ។

បច្ចុប្បន្នការចម្លងវេភកដែលបាក់ព័ត៌មាននឹងការថែទាំសុខភាព គឺមានលក្ខណៈខ្លាំងភាពបិយ ក្រសួងសុខាភិបាល និងអ្នកគ្រប់គ្រងមន្ទីរពេទ្យបានសំដែងនូវការព្យាយាមមួយពីបញ្ហាបំថែទាំសុខភាពដែល កំពុងតែកើនឡើងនេះ ។

ចាប់តាំងពីឆ្នាំ៩៩៣៧ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងក្រសួងសុខាភិបាលបាន:

១. បង្កើតគោលការណ៍ដែលការពិនិត្យការត្រួតពិនិត្យការចម្លងវេភកក្នុងមន្ទីរពេទ្យ បុន្ណែផ្តាត់តែទៅលើដំឡើកសម្បាព និងវេភកស្តីបុណ្យការ ដោយមិនបានធ្វើតែទៅលើការអនុវត្តការត្រួតពិនិត្យការចម្លងវេភកទៀតនេះទេ ។
២. ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលដើម្បីព្រឹងចំណោះដើង និងជាតាញស្តិតិការត្រួតពិនិត្យការចម្លងវេភកដែលបាក់ព័ត៌មាននឹងការថែទាំសុខភាព កំពុងនូវការងារដូចខាងក្រោមនេះ ។
៣. សេចក្តីប្រាកដគោលការណ៍ដែលការពិនិត្យការត្រួតពិនិត្យការចម្លងវេភក ដែលត្រូវនេះកំពុងត្រូវបានមកបែងចាយសារឡើង ។
៤. គោលនយោបាយជាតិស្ថិតិការត្រួតពិនិត្យការចម្លងវេភកដែលទិន្នន័យនូវការងារ ។

ប្រព័ន្ធឌ្ឋានពិនិត្យការចម្លងវេភោគនៅក្រប់កម្រិតកំពុងមានភាពប្រសើរឡើងបន្ទិចមួយទៅ វឌ្ឍនភាព ហើយនេះ តើដោយសារពេកដឹងខ្លះខាតបុគ្គលិកដែលមានចំណោះដឹង និងជំនាញអាមេរិកប្រចាំឆ្នាំ និងមន្ត្រីក្រប់គ្រងដាក់ខ្លួនខ្លះខាតចំណោះដឹងអំពីសកម្មភាពត្រួតពិនិត្យការចម្លងវេភោគដែល ដើរ។

នៅថ្ងៃទី២០០៩ អនុការសុខភាពពិភពលោកជាមួយក្រសួងសុខភាពក្នុងជាបន្ទាយ បានរៀបចំគោលនយោបាយ ជាតិសិទ្ធិការត្រួតពិនិត្យការចម្លងវេភោគ ដោយធ្វើតាមលើសកម្មភាពអាជីវការជាអាយុសាសន៍ ដែលរួមចំណោះដឹងលាស់ការអភិវឌ្ឍន៍ភាពត្រួតពិនិត្យការចម្លងវេភោគនៅក្នុងប្រទេសក្នុង។

ក្រសួងសុខភាពល មានគោលបំណងលើកកម្ពស់ និងពារៈការងារត្រួតពិនិត្យការចម្លងវេភោគ នៅក្នុងប្រទេស ហើយក្រុមការងារត្រួតពិនិត្យការចម្លងវេភោគនៅក្នុងនាយកដ្ឋានមន្ត្រីរោច្រោយ ដោយអនុវត្តតាម ដំបូងនានាពិតាណាកម្មការ ដើម្បី មានគោលបំណងដែលការយុទ្ធសាស្ត្រជាតិទូលំទូលាយមួយសម្រាប់ការ ត្រួតពិនិត្យការចម្លងវេភោគពីថ្ងៃទី២០១០ ដល់ថ្ងៃទី២០១៥ និងរៀបចំដែនការសកម្មភាពជាតិទូលំទូលាយមួយ សម្រាប់ការត្រួតពិនិត្យការចម្លងវេភោគថ្ងៃទី២០១០-២០១៥ ។

គោលបំណង

ការត្រួតពិនិត្យការចម្លងវេភោគដែរពួកនាថីយ៉ាងសំខាន់នៅក្នុងការថែទាំ និងការព្យាយាលអ្នកជីននៅក្នុង មូលដ្ឋាន ដែលជាសុខភាពល ។ ដែនការយុទ្ធសាស្ត្រជាតិសម្រាប់ត្រួតពិនិត្យការចម្លងវេភោគនៅក្នុងមូលដ្ឋានដែលជាសុខភាពល កកម្ពស់ ២០១០-២០១៥ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវរំលែកនាសម្ព័ន្ធមួយសម្រាប់អនុវត្ត សកម្មភាពជាអាជីវការ សម្រាប់ពារៈការងារត្រួតពិនិត្យការចម្លងវេភោគ ដែលមានចំណោះដឹងនៅក្នុងគោលនយោបាយជាតិសិទ្ធិការត្រួតពិនិត្យការចម្លង វេភោគរបស់ក្នុង។

គោលបំណងនេះដែនការយុទ្ធសាស្ត្រជាតិ គឺដើម្បីធានាផលការដែលការត្រួតពិនិត្យការចម្លងវេភោគ ប្រកបដោយ គុណភាព, ប្រសិទ្ធភាព, ប្រសិទ្ធផល, អាចមកប្រើប្រាស់បាន, សមាជិក និងមានគុណភាពខ្ពស់មរាំ អាចទទួលយកបាន នៅក្នុងមូលដ្ឋានដែលជាសុខភាពលសម្រាប់ប្រជាដនកកម្ពស់។

គោលដៅនៃដែនការយុទ្ធសាស្ត្រជាតិ

គោលដៅនៃដែនការយុទ្ធសាស្ត្រ គឺដើម្បីរៀបចំឡើងវិញ និងពារៈដឹង:

- ការត្រួតពិនិត្យការចម្លង និងការរៀបចំកកម្ពិជីត្រួតពិនិត្យការចម្លងវេភោគ

- ធនធានមនុស្ស
- គោលការណ៍ដោនាំជាតិស្តីពីការត្រួតពិនិត្យការចម្លងវេភ័ណ
- ហេដ្ឋារចនាសម្ព័ន្យរបៀន ហិរញ្ញារ និងសម្ងាត់សម្រាប់ការត្រួតពិនិត្យការចម្លងវេភ័ណទៅក្នុងមូលដ្ឋានសុខភីបាលសាធារណៈ
- បរិស្ថានទៅក្នុងមូលដ្ឋានថែទាំសុខភីបាល
- ការគ្រប់គ្រងសំណាល់ទៅក្នុងមូលដ្ឋានសុខភីបាលសាធារណៈ និងងកជន
- កិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យការកំទំនង
- ការត្រួតពិនិត្យតាមដាន និងវាយតែម្រូវ
- ការអង្គភយ៌ម៉ឺនីល
- សេវាភោគវិនិច្ឆ័យអតិសុខមជីសាស្ត្រ
- ការប្រើប្រាស់ឧសចអង់ទិបីយូទិកដោយប្រុងប្រយ័ត្ន
- ការត្រូវជ្រាវ និងការអភិវឌ្ឍន៍
- សុខភាព និងសុវត្ថិភាពការងារ
- បិរញ្ញាប្រកបដោយនិរន្តរភាពនៃសកម្មភាពត្រួតពិនិត្យការចម្លងវេភ័ណ
- គោលនយោបាយជាតិស្តីពីការត្រួតពិនិត្យការចម្លងវេភ័ណ និងសេចក្តីប្រាក់ដែលការយុទ្ធសាស្ត្រជាតិបន្ទាប់នេះ

ការងារខ្លះនៃការយុទ្ធសាស្ត្រ

ដែលការយុទ្ធសាស្ត្រជាតិសម្រាប់ការត្រួតពិនិត្យការចម្លងវេភ័ណទៅក្នុងប្រទេសកម្ពុជា ដាក់ចេញផ្សាយអនុវត្តមនីជាអាជីវការដែលត្រូវការដើរឲ្យដោតទៅលើកនានានៅក្នុងគោលនយោបាយជាតិដូចខាងក្រោម:

១. ការគ្រប់គ្រង និងការរៀបចំកម្ពុជីត្រួតពិនិត្យការចម្លងវេភ័ណ
២. ធនធានមនុស្ស
៣. គោលការណ៍ដោនាំជាតិស្តីពីការត្រួតពិនិត្យការចម្លងវេភ័ណ
៤. ហេដ្ឋារចនាសម្ព័ន្យរបៀន ហិរញ្ញារ និងសម្ងាត់សម្រាប់ការត្រួតពិនិត្យការចម្លងវេភ័ណទៅក្នុងមូលដ្ឋានសុខភីបាលសាធារណៈ
៥. បរិស្ថានទៅក្នុងមូលដ្ឋានថែទាំសុខភីបាល
៦. ការគ្រប់គ្រងសំណាល់ទៅក្នុងមូលដ្ឋានសុខភីបាលសាធារណៈ និងងកជន
៧. កិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យការកំទំនង

- ៨. ការត្រួតពិនិត្យតាមដាន និងវាយតម្លៃ
- ៩. ការអនុសញ្ញាំមិល
- ១០. សេវាកេភវិនិច្ឆ័យអតិសុខុមជីវសាង្សារ
- ១១. ការបើកប្រាស់ឱសថអង់ទិបិះយុំទិកដោយប្រឈមប្រឈម
- ១២. ការស្វែរជ្រាវ និងការអភិវឌ្ឍ
- ១៣. សុខភាព និងសុវត្ថិភាពការងារ
- ១៤. បិរញ្ញាប្បញ្ញទានប្រកបដោយនិន្ទរភាពនៃសកម្មភាពត្រួតពិនិត្យការចម្លងវេត
- ១៥. គោលនយោបាយស្តិតិការត្រួតពិនិត្យការចម្លងវេត និងសេចក្តីព្រាយដែនការយុទ្ធសាង្សារជីបន្ទាប់នេះ

៧. ការត្រចំត្រទេ និងការរៀបចំគ្រឹះត្រួតពិនិត្យការចម្លងវេត

៧.១ គោលនយោបាយស្តិតិការចម្លងវេត

រៀបចំឡើងវិញ និងពារិនិច្ឆ័យ និងពារិនិច្ឆ័យនៃក្រុមត្រួតពិនិត្យការចម្លងវេតនៅក្នុងប្រធ់នកម្មដាត។

៧.២ សកម្មភាពនៃក្រុមត្រួតពិនិត្យការចម្លងវេត

- ក. តាំងក្រុមត្រួតពិនិត្យការចម្លងវេត នៃដែនបានដើម្បីបង្កើតក្រុមត្រួតពិនិត្យការចម្លងវេត។
- ខ. ផ្តល់ជនជានគ្រប់គ្រាន់សម្រាប់សកម្មភាពរបស់ក្រុមត្រួតពិនិត្យការចម្លងវេត រូមមានបុគ្គលិក, បិរញ្ញារការយោបាយ, ប្រព័ន្ធឌែនកំណែន និងការភ្នាប់បណ្តាញអូនិជីណិត។
- គ. ផ្តល់ការបណ្តុះបណ្តាលដៃក្រុមត្រួតពិនិត្យការចម្លងវេត និងបង្កើតក្រុមត្រួតពិនិត្យការចម្លងវេត នៅកាយកដ្ឋានមន្ទីរពេទ្យ តាមរយៈទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលខ្លួន, សន្តិសិទអនុវជ្ជាតិ, វគ្គបំបន និងការចុះអនុវត្តជាកំណើង ។៧ ។
- ឃ. ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមត្រួតពិនិត្យការចម្លងវេតនៅត្រប់កម្រិត អំពីរបៀវបជាកំបញ្ញាល សំណើជិវិកាសម្រាប់សកម្មភាពត្រួតពិនិត្យការចម្លងវេតទៅក្នុងដែនការប្រតិបត្តិប្រចាំឆ្នាំ។
- ង. តែងតាំងក្រុមត្រួតពិនិត្យការចម្លងវេត និងជនបង្កាលនៅត្រប់កម្រិត, ផ្ទាក់ជាតិ, ខេត្ត, ស្រុកប្រព័ន្ធដូចជានិងមូលដ្ឋានសុខភាពបាល។

ច. ដូយតាំងទ្រដល់មួលដានសុខាភិបាលនិមួយៗ គួរការណ៍ពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ទាក់ទងទៅនឹងការត្រួតពិនិត្យការចម្លៃនៅត ដូចជាចំណុចខ្សោះង ចំណុចខ្សោយ និង របាយការណ៍ពីឧបករណ៍ សម្រាប់ការត្រួតពិនិត្យការចម្លៃនៅត ដូចជាម៉ាសីនអូតូភាវ និង ទ្វាត់សំរាម ។

៤. ការអភិវឌ្ឍន៍និងជាន់ផ្តល់ស្ថិតិ និង ការចូលរួមចុះចុះរាយ

៤.១ នោយចុះចុះរាយ

លើកកម្មសំដើរពីដូចដីរបស់បុគ្គលិកថែទាំសុខាភិបាល អំពីងកទេសខាងការត្រួតពិនិត្យការចម្លៃ នៅត ។

៤.២ នាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រី

ក. ព្រៃនីងចំណោះដឹងដោយការត្រួតពិនិត្យការចម្លៃនៅតសម្រាប់និស្សពេញ ដោយដាក់បញ្ចប់និស្ស នៃការត្រួតពិនិត្យការចម្លៃនៅតនិងការប្រពិបត្តិនៅក្នុងកម្មវិធីសិក្សា ទាំងមួលដានបណ្តុះបណ្តាលសាធារណៈ និង ធនាគារ សម្រាប់:

- និស្សពេញដោយដឹងសារព្រម
- និស្សិតិមិត្តភក
- និស្សពេញទេសចរណ៍
- សិស្សពេញកំចាំដោយសារព្រម គិតានុបង្ហាញ-ិកា
- សិស្សបច្ចេកទេសមនុវត្តិសោរដនឹង និង ចែកដោយការស្នើអីច
- សិស្ស ដោយការបញ្ជាក់ដោយចលនា
- សិស្សផ្លូវបាល
- និស្សពេញអមដោយសារព្រម

ខ. ព្រៃនីងសមត្ថភាពបុគ្គលិកសិក្សាទីការត្រួតពិនិត្យការចម្លៃនៅតតាមរយៈវគ្គបំបែន ។

គ. ព្រៃនីងការបណ្តុះបណ្តាលមួលដានសម្រាប់ត្រួតពិនិត្យការចម្លៃនៅតតាមរយៈវគ្គបំបែន ដើម្បីពាណា ដល់ការប្រពិបត្តិការត្រួតពិនិត្យការចម្លៃនៅតត្រឹមត្រូវនៅក្នុងមួលដានសុខាភិបាល តាមរយៈវគ្គប្រមុះនិស្សនៅពេលចាប់ដើមការងារដំបូង ។

យ. ពង្រីករាបណ្ឌេះបណ្តាលបន្ទូលសម្រាប់គ្រប់បុគ្គលិកទាំងអស់ ដែលរួមចំណោកដល់ការប្រតិបត្តិលើ ចំពោះការត្រួតពិនិត្យការចម្លងវោតនៅក្នុងមូលដ្ឋានសុខភាព។

- ង. អភិវឌ្ឍ "ជំនាញត្រួតពិនិត្យការចម្លងវោត" នៅក្នុងនាយកដ្ឋានមន្ទីរពេទ្យ និងស្ថាប័នបណ្ឌេះបណ្តាល
- ច. អភិវឌ្ឍនិយាយអប្បបរមាសម្រាប់ស្ថាប័នបណ្ឌេះបណ្តាល (សាលាបណ្ឌេះបណ្តាលដែលបានកំណត់ក្នុង ស្រុក និងសាសាបណ្ឌេះបណ្តាលដែលបានកំណត់នៅក្រោមប្រទេស)
- ច. កំណត់ពីគេត្តិបំណងនៃការសិក្សា និងសមត្ថភាពជំនាញផ្សេងៗសម្រាប់បុគ្គលិកផ្សេងៗ (សម្រាប់ រៀបចំបណ្តុះបណ្តុះបណ្តាល គិតានុបង្ហាក-យិកា, ក្រុមត្រួតពិនិត្យការចម្លងវោត, អ្នកអនាម័យ ។៧ ។)
- ន. រៀបចំកញ្ចប់បណ្ឌេះបណ្តាលថ្មាក់ជាតិសម្រាប់ការត្រួតពិនិត្យការចម្លងវោត ។

៣. តារាងការណើឱ្យជានំលាតិស្តីពីការត្រួតពិនិត្យការចម្លងវោត

៣.១ តាមរយៈរបៀបរាយរបៀប

ដើម្បីមានគោលការណើឱ្យជានំលាតិស្តីពីការត្រួតពិនិត្យការចម្លងវោតធិន្យបយ និង និតិវិធីប្រតិបត្តិស្តីដោយ

៣.២ របៀបរាយរបៀបរាយ

- ក. បង្កើតក្រុមអ្នកជំនាញការខាងការត្រួតពិនិត្យការចម្លងវោត ដើម្បីពិនិត្យរឿងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណើឱ្យជានំលាតិស្តីពីការត្រួតពិនិត្យការចម្លងវោត ។
- ខ. ធានាថា គោលការណើឱ្យជានំលាតិស្តីពីការត្រួតពិនិត្យការចម្លងវោតនឹងបញ្ចប់ពីបិរចែកមូលដ្ឋាន ទាក់ទងនឹង ហិរញ្ញា, សម្រាប់ និងស្ថិស្ថាប់នៃការត្រួតពិនិត្យការចម្លងវោត ។
- គ. បង្កើតប្រព័ន្ធមួយដើម្បីធានាថា គោលការណើឱ្យជានំលាតិស្តីពីការត្រួតពិនិត្យការចម្លងវោតត្រូវបានអនុវត្តនៅក្នុងគ្រប់មូលដ្ឋានសុខភាព។ ទាំងក្នុងវិស័យសាធារណៈ និងឯកជន និងមូលដ្ឋានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងដែលមែន ។
- យ. រៀបចំនិតិវិធីប្រតិបត្តិស្តីដោសសម្រាប់ការត្រួតពិនិត្យការចម្លងវោត ដោយផ្តើកតាមមូលដ្ឋានសុខភាព និង ។

៤. ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ចិត្តការណិតិវិញ្ញារចំណែកនៃក្នុងក្រុមហ៊ុនជាមុន

៤.១ គោលរក្សាទុក្រុម

ធានាយុទ្ធមានហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន សម្រាប់ និងបិទ្ធារស្ថិដ្ឋាប្រព័ន្ធបច្ចុប្បន្ន ការចំណែកនៃក្នុងប្រទេសកម្ពុជា ។

៤.២ សកម្មភាពនៃក្រុមហ៊ុនជាមុន

- ក. រៀបចំប្រព័ន្ធមួយសម្រាប់វាយតម្លៃតម្លៃការបិទ្ធារ និង ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន នៅក្នុងប្រទេសដោយ ផ្តើកលើការណែនាំ ណែនាំស្តីពីការត្រួតពិនិត្យការចំណែក និងអ្នកដែលមានស្រាប់ និងអ្នកដែលមាន ដំណឹករករាជ ប្រើបាន)
- ខ. កែលមួយការប្រាប្រឈូមទាក់ទងរវាងមួយលោនសុខភាព និងក្រុមហ៊ុនជាមុន និងក្រុមហ៊ុនជាមុនជាតិ នៅក្នុងក្រុមហ៊ុនជាមុន និង នៅថ្ងៃកំខេត្តតាមរយៈការបណ្តុះបណ្តាល និង រត្តបំបែន ការពិនិត្យត្នោតទិន្នន័យកិច្ចឡើងវិញបុរាណចេញពេលវេលាសំណាន និងធានាយុទ្ធនេះបង្ហាញ បុគ្គលិកត្រូវបាន ។
- គ. ពិនិត្យឡើងវិញលើតម្លៃការបិទ្ធារ ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន បច្ចុប្បន្ននៅក្នុងមួយលោនសុខភាព និងយោង ។
- ឃ. នាយកដ្ឋានមន្ទីរពេទ្យនិងសម្របសម្រួលជាមួយអង្គភាពលទ្ធភាពកម្មដើម្បីធានាថា បិទ្ធារ ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន សម្រាប់ការត្រួតពិនិត្យការចំណែកត្រូវបានទិញសម្រាប់ប្រើបាន ប្រកបដោយគុណភាពដែល អាចទទួលយកបាន ។
- ង. ធានាថា តម្លៃការបិទ្ធារ និង ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ដូចជាការនែនដែលសម្រាប់លាងដែង និង បង្កើនជាដើម ត្រូវបានជាកំបញ្ឈូលឡើក្នុង ដែនការ ប្រតិបត្តិប្រចាំឆ្នាំ ។
៥. ធានាថា បិទ្ធារទាំងអស់ដែលក្រសួងសុខភាព និងក្រុមហ៊ុនជាមុន ត្រូវតែមានលក្ខណៈបច្ចេកទេសត្រូវបាន និង រូមបញ្ចប់ទាំងកពុប់សម្រាប់ប្រចាំឆ្នាំ ដែលដោរ ។
៦. បុគ្គលិកទទួលបន្ទុកខាងការការចំណែកនៃក្រុមហ៊ុនជាមុន និងក្រុមហ៊ុនជាមុន នៅក្នុងខេត្តនិមួយៗ ត្រូវ តែមានទទួលបានបណ្តុះបណ្តាលក្នុងផ្នែកចំណែក និងជួសជុលបិទ្ធារដែលប្រើបាន សម្រាប់ការងារត្រួតពិនិត្យ ការចំណែក ។

- យ. លើកកម្ពស់ការថែទាំ ហេដ្ឋារចនាសម្ព័ន្ធអបរីតិច-បិរីតារ និងរបៀបប្រើប្រាស់ ។
- ព. ផ្តល់បិរីតារការពារខ្លួនគ្រប់ត្រានៃជល់បុគ្គលិកសុខភិបាលទាំងអស់ ។
- ធន. ចាំបាច់ត្រូវមានប្រព័ន្ធដឹសជុលមួយឡើក្បាងមួលដ្ឋានថែទាំសុខភិបាលនឹមួយ។ ត្រូវធានាថា មិនអាចបារិយាយសម្រាប់ការធឹងធានាផាក់បញ្ហាលឡើក្បាងដែនការប្រតិបត្តិប្រចាំឆ្នាំ ។

៥. មិនស្ថាននឹងក្នុងប្រព័ន្ធជាមីនិងការអនុវត្តការងារត្រួតពិនិត្យការចម្លងវេតិមីរបាយលូ ។

៥.១ នោរណ៍របុណ្យរបាយ

ដើម្បីធានាមីរបាយបិរីតារស្ថាតឡើក្បាងគ្រប់មួលដ្ឋានថែទាំសុខភិបាលទាំងអស់ ដើម្បីតាំងប្រជល់ការអនុវត្តការងារត្រួតពិនិត្យការចម្លងវេតិមីរបាយលូ ។

៥.២ សកម្មភាពនឹងក្នុងប្រព័ន្ធ

- ក. រៀបចំកំនែងទទួលជីថិ និងសំណាកត្រូសុងដាសម្រាប់លំបាត់អ្នកជីថិឡើក្បាងអតាវិនិត្យដីក្រោម និង បន្ទប់វិវាទភាពនឹងបុគ្គលិកដ្ឋានសុខភិបាលនឹមួយ។
- ខ. ផ្តល់ការបណ្តុះបណ្តាលអំពីអនាម៉ែយជាមួលដ្ឋាន នៅក្បាងមួលដ្ឋានសុខភិបាលដល់បុគ្គលិកអនាម៉ែយ, បុគ្គលិកបោកគក់ និង បុគ្គលិកជ្លោះបាយ
- គ. ផ្តល់ទីក្រុបិនិនស្ថាតដល់គ្រប់អតាវនៅក្បាង មួលដ្ឋានសុខភិបាល និង ផ្តល់កំនែងសម្រាប់បោកគក់ ដាច់ដោយខ្សោយកសម្រាប់អ្នកជីថិ និង ក្រុមក្រសារ។
- ឃ. ផ្តល់ប្រព័ន្ធសំអាតដែលគ្រប់ត្រានៅក្បាង ដូចជា កំនែងលាយដោ, ទីក្រុបិនិន, សាប្តិ ឬ ឯល ។ ផ្តល់បុគ្គលិកសុខភិបាល, អ្នកជីថិ និង អ្នកមកស្អារសុខខ្លួនអ្នកជីថិ ។ គ្នាមានយ៉ាងតិចកំនែងលាយដែម្បួយក្បាងបន្ទប់អ្នកជីថិម្នាក់ បុបន្ទប់ព្រាបាលមួយ ។
- ង. រៀបចំបង្កើត និងផ្សេងៗផ្សេងៗរបមន្ទ/និតិវិធីប្រតិបត្តិសុងដាសម្រាប់ធ្វើកិលាយដែលមានជាតិ អាល់កុល ។
- ច. ផ្តល់កំនែងចម្លើនអាបារដល់អ្នកថែទាំអ្នកជីថិ ដើម្បីធ្វើសវាងការដាំស្សនោក្បាងបន្ទប់អ្នកជីថិ ។
- ឆ. បង្កើតប្រព័ន្ធមួយដើម្បីអប់រំដល់អ្នកថែទាំអ្នកជីថិអំពីការគ្រប់គ្រងសំណាកល់ និងមួលដ្ឋាន អនាម៉ែយ គ្រប់ពេលដែលមាន អ្នកជីថិចិត្តលមក ។
- ិ. បង្កើតប្រព័ន្ធមួយដើម្បីធានាថា វេគ្របស់អ្នកជីថិ, កម្រាល់គីតិធម៌, បន្ទប់ទីក ត្រូវបានសំអាតរវៈកាល វិញ និង រាល់ពេលដែលអ្នកជីថិចាកចេញពីមន្ទីរទេរ ។ ចាំបាច់ត្រូវមានអ្នកអនាម៉ែយគ្រប់ត្រានៃប្រព័ន្ធដឹសជុលមួយ បុយ៉ាងបេរចណាស់

ត្រូវមានម្ចាក់ក្នុងមួយអាគារ និងត្រូវមានបញ្ជីផ្លូវជាតិ សម្រាប់សំភាពមួយដើម្បីអ្នកប្រើប្រាស់ អនាម័យ អនុវត្តតាម ។

យ. បង្កើតផ្ទេរជាក់ដោយខ្សោក/បន្ទប់ដោចជោយខ្សោក នៅក្នុងមូលដ្ឋានសុខភីបាលនឹមួយៗ ។

៤. ដូចប្រជុំប្រចាំខែជាមួយបុគ្គលិកអនាម័យដើម្បីពិភាក្សាដោះស្រាយបញ្ហាដែលពួកគេមាន

៦. ការត្រួតពន្លាសំណង់នៃក្នុងមូលដ្ឋានសុខភីបាលសាធារណៈ និង ឯកចំណាំ

៦.១ នោរាយក្នុងមូលដ្ឋាន

ធានាទា សំណាល់រៀងសាល្តូនក្នុងមូលដ្ឋានសុខភីបាល និងសហគមន៍ត្រូវបានចាត់ថ្លែង ដោយត្រីមត្រូវ ។

៦.២ នោរាយក្នុងមូលដ្ឋាន

- ក. ដាក់បញ្ចប់ការបណ្តុះបណ្តាលសម្រាប់ការគ្រប់គ្រងសំណាល់ដើម្បីសុខភាព នៅក្នុងការបណ្តុះបណ្តាលស្ថិតិការត្រួតពិនិត្យការចម្លងរោគជាមួលដ្ឋាន ។
- ខ. ផ្តល់ជូនសំរាម និងចំណេះដែលមានពលិជ្ជកម្មជាមួលដ្ឋានសុខភីបាលសាធារណៈ ដើម្បីធ្វើការវេច្ចកសំណាល់រៀងសាល្តូសម្របចេញពីសំណាល់ទូទៅ និងចាត់ថ្លែងសំណាល់រៀងសាល្តូ ប្រកបដោយ សុវត្ថិភាព ។
- គ. បង្កើតយន្តការមួយដើម្បីធានាទា សំណាល់រៀងសាល្តូត្រូវបានធ្វើប្រព្រឹត្តកម្មដោយប្រសិទ្ធភាព និង ដោយសម្រេចដោយមូលដ្ឋានសុខភីបាលនឹមួយៗ ។
- ឃ. លើកកម្ពស់ការយល់ដឹងជាសារណៈអំពីសំណាល់ និងសុវត្ថិភាព ។
- ង. បង្កើតប្រព័ន្ធសម្របសម្រួលសម្រាប់គ្រប់គ្រងសំណាល់វិវាទ និងការនៅក្នុងខេត្ត និងនៅក្នុងខេត្ត និមួយៗ រវាងក្រសួងសុខភីបាល, ក្រសួងបរិស្ថាន, មន្ទីរសុខភីបាលខេត្ត, មន្ទីរបរិស្ថានខេត្ត និង អាជ្ញាធរមួលដ្ឋាន ដើម្បីធានាទា ស្ថាបនទំនៃនេះមានដែនការរួមគ្នាសម្រាប់គ្រប់គ្រងសំណាល់ ។
- ច. បង្កើតគិតជាងដើម្បីប្រព្រឹត្តកម្មសំណាល់រៀងសាល្តូមួយនៅក្នុងខេត្តនឹមួយៗ ដោយសម្របសម្រួលជាមួយមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមួលដ្ឋាន ដើម្បីធានាទា សំណាល់រៀងសាល្តូត្រូវបានធ្វើប្រព្រឹត្តកម្មសម្រប ។
- ឆ. រៀបចំបង្កើតស្ថិតិជារអប្បបរមាសម្រាប់ហេដ្ឋារមនាសម្បែនត្រួតពន្លាសំណាល់ ដូចជា ទូយោបង្គរ សំណាល់វវា, រាងស្តីកណ្តាលម៉ោង, មធ្យារាយដើម្បីប្រើប្រាស់ នៅក្នុងមូលដ្ឋានសុខភីបាល ។

ជ. ផ្សេងៗរាយការណ៍ដោនាំស្ថិការគ្រប់គ្រងសំណល់ ដល់មួលដ្ឋានសុខភាពតាមខែត្ត និង ធានាល់ការគារពាណាពាមគោលការណ៍ដោនាំនេះ ។ បញ្ជីផ្សេងៗដ្ឋានសម្រាប់អភិបាល និងគ្រួតពិនិត្យ - តាមដានគ្រប់បង្កើតបច្ចេកទេរ ។

៤. សហគ្រប់បច្ចុក្រារ និង ការធ្វើឱ្យលាក់ជំនួយ

៤.១ នោយនៃយុទ្ធសាស្ត្រ

ពដ្ឋឹងកិច្ចសហប្រព័ន្ធបច្ចុក្រារជាមួយស្ថាប័នជាតិ និងអនុរាជាណិដែលធ្វើការជាមួយការអភិវឌ្ឍការ គ្រួតពិនិត្យការចម្លងវោតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅក្នុងទាំងសកលបាលេកាត ។

៤.២ នក្ខុការណ៍យុទ្ធសាស្ត្រ

- ក. បង្កើតបញ្ជីអង្គការរក្សាទុក្រិបាលជាតិ និងអនុរាជាណិ, និភាកំនារសហប្រជាតិ, និងសមាគមនានា ដោយមានជនបង្កើតសម្រាប់ទំនាក់ទំនង និងផ្សេងៗរាយដល់ក្រុមគ្រួតពិនិត្យការចម្លងវោត ទាំងអស់នៅក្នុងប្រទេស ។
- ខ. ចូលជាសមាជិករបស់ស្ថាប័នគ្រួតពិនិត្យការចម្លងវោតអនុរាជាណិនានា ដូចជា APSIC កម្មវិធីសុវត្ថិភាពអ្នកជីវិះរបស់ WHO, សហព័ន្ធរគ្រួតពិនិត្យការចម្លងវោតអនុរាជាណិ ជាដើម ។
- គ. រៀបចំការប្រជុំដំប្រោះឆ្នាំ ស្ថិការគ្រួតពិនិត្យការចម្លងវោតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការយល់ដឹងនិងដើម្បីបង្ហាញពិការវិកចម្រេននៅកម្មវិធីគ្រួតពិនិត្យការចម្លងវោត

៥. ការគ្រប់បច្ចុក្រារ និង ការថាយកដោយ

៥.១ នោយនៃយុទ្ធសាស្ត្រ

ធានាធិញ្ញាមានប្រព័ន្ធរគ្រួតពិនិត្យតាមដាន និង រាយការណ៍យុទ្ធសាស្ត្រដែលធ្វើការប្រព័ន្ធបច្ចុក្រារគ្រួតពិនិត្យការចម្លងវោតនៅក្នុងប្រទេសកម្ពុជា ។

៥.២ នក្ខុការណ៍យុទ្ធសាស្ត្រ

- ក. រៀបចំឧបករណ៍គ្រួតពិនិត្យតាមដាន និង រាយការណ៍យុទ្ធសាស្ត្រការិយាល័យជានាកុណភាព ដើម្បីរាយការណ៍គ្រួតពិនិត្យសូចនាការអនុវត្តដូចមានកំណត់នៅក្នុងដែនការយុទ្ធសាស្ត្រជាតិនេះ ។

2. ធ្វើការពិនិត្យឡើងវិញ្ញាតកំណុលរាល់រាល់តិច និងចុងរាល់តិចនៃផែនការយុទ្ធសាស្ត្រជាតិ ។
- គ. បង្កើតយុទ្ធការសម្រាប់ដោះស្រាយដោយក្រសាន់ដែលត្រូវការកាំប្រឈម ។
- ឃ. ធ្វើការរាយការដែលមួលដានប្រចាំឆ្នាំដោឡើងទៅតែ និងដាក់បញ្ចូលរបាយការណ៍ត្រូវពិនិត្យការចម្លងរោគទៅក្នុងប្រព័ន្ធដែលបានស្រាវជ្រាវ ។
- ង. ផល់ការបណ្តុះបណ្តាលអំពីការត្រូវពិនិត្យតាមដាន និង ការអភិបាលការត្រូវពិនិត្យការចម្លងរោគដែលបានស្រាវជ្រាវ ។
៥. បុគ្គលិកការិយាល័យដានកុណភាព និង ក្រុមត្រូវពិនិត្យការចម្លងរោគនៅក្នុងនាយកដ្ឋានមន្ទីរពេទ្យ មន្ទីរសុខភីបាលខេត្ត និង ស្រុកប្រតិបត្តិ ។

៤. ការអនុវត្តន៍ងដំឡើង

៤.១ នោររតិយុទ្ធសាស្ត្រ

ជាភាសាអូរមានទិន្នន័យបន្ថែមពេលវេលាដែលមិនមែនត្រូវពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យនៅក្នុងមួលដានសុខភីបាលក្នុងប្រទេសកម្ពុជា ។

៤.២ នាយករាជដៃនាយករដ្ឋមន្ត្រី

- ក. ធ្វើការសិក្សាតាមដំឡើងទៅលើការចម្លងរោគក្នុងមន្ទីរពេទ្យ នៅក្នុងមួលដានដំឡើងសុខភីបាល ស្ថាដដាម្បូយចំនួន ។
- ខ. បង្កើតក្រុមមួយសម្រាប់ធ្វើការសិក្សាអង់គ្លេសការដូចជាការចម្លងរោគក្នុងមន្ទីរពេទ្យនៅថ្ងៃកំដាច់ និង ថ្ងៃកំកុមិភាព ។
- គ. ចំណែកចំប្រព័ន្ធប្រមូលទិន្នន័យ, ប្រព័ន្ធឌីវិភាគទិន្នន័យសម្រាប់ការចម្លងរោគក្នុងមន្ទីរពេទ្យនៅថ្ងៃកំដាច់ កំដូចជាថ្ងៃកំខេត្ត ។
- ឃ. អភិវឌ្ឍន៍នានា និងសមត្ថភាពនៃដានមនុស្សសម្រាប់ប្រមូល និងវិភាគទិន្នន័យស្តីពីការចម្លងរោគ ក្នុងមន្ទីរពេទ្យ ។

១០. សេចក្តីផ្តើមបង្កើតអគ្គនាយកដ្ឋាន

១០.១ គោលនយោបាយរបៀប

ពង្រីកបង្កើតអគ្គនាយកដ្ឋានបានប្រើប្រាស់ជាអគ្គនាយកដ្ឋាន ដើម្បីធ្វើការការណ៍ការងារ អំពីការចែងការ ដែលតាក់ព័ន្ធនឹងការចែងការក្នុងការងារ និងដើម្បីធ្វើការងារ ការប្រើប្រាស់អគ្គនាយកដ្ឋាន ដោយប្រុងប្រយ័ត្ន។

១០.២ ការងារការងារ

- ក. រួមគ្មានជាមួយនាយកដ្ឋានប្រើប្រាស់និងជំនួយ ការឃាល់យោងនិងការងារ និង មន្ទីរពិសោធន៍វិទ្យាល័យជាតិ សុខភាពសាធារណៈ ដើម្បីបង្កើតអគ្គនាយកដ្ឋាន អគ្គនាយកដ្ឋាន ថ្មាក់ក្នុងការក្រោមខេត្តចំនួន ៤។
- ខ. ពង្រីកចំនួនមន្ទីរពិសោធន៍វិទ្យាល័យជាតិ អគ្គនាយកដ្ឋាន ដែលអាចធ្វើការសិក្សាអង់គ្លេសការងារទូទៅជីវិត នៅក្នុង មន្ទីរពេទ្យ រហូតដល់ ១០ មន្ទីរពិសោធន៍វិទ្យាល័យជាតិ។
- គ. បណ្តុះបណ្តាលអ្នកបច្ចេកទេសមន្ទីរពិសោធន៍វិទ្យាល័យជាតិ ដែលបានបង្កើតឡើងក្នុងការបច្ចេកទេសមន្ទីរពិសោធន៍វិទ្យាល័យជាតិ ខាងក្រោមនេះ និងអគ្គនាយកដ្ឋានប្រើប្រាស់។ ចាំបាច់ត្រូវមានយ៉ាងតិច អ្នកបច្ចេកទេសមន្ទីរពិសោធន៍វិទ្យាល័យជាតិ ខាងក្រោមនេះ និងអគ្គនាយកដ្ឋានប្រើប្រាស់។
- ឃ. បណ្តុះបណ្តាលអ្នកបច្ចេកទេសខាងអគ្គនាយកដ្ឋានប្រើប្រាស់ (រួមទាំងអគ្គនាយកដ្ឋានប្រើប្រាស់ត្រូវឱ្យឯក) តាមរយៈកម្មវិធី សិក្សា នៃសកលវិទ្យាល័យវិទ្យាល័យជាតិ និងអគ្គនាយកដ្ឋានប្រើប្រាស់។

១១. ការប្រើប្រាស់អគ្គនាយកដ្ឋានប្រើប្រាស់

១១.១ គោលនយោបាយរបៀប

ធានាមួយនាក់ការប្រើប្រាស់អគ្គនាយកដ្ឋានប្រើប្រាស់ និងប្រើប្រាស់ប្រព័ន្ធដែលស្ថិតនៅក្នុងមួលដ្ឋានសុខភាព។

១១.២ ការងារការងារ

- ក. ចូលរួមនៅក្នុងការបង្កើតគោលការណ៍ដែលក្រោមនេះ ដើម្បីការគ្រប់គ្រងត្រួនិក ជាតិសេសពាក់ព័ន្ធនឹងប្រធានបទនៃការប្រើប្រាស់អគ្គនាយកដ្ឋានប្រើប្រាស់។
- ខ. លើកទិន្នន័យពេទ្យត្រួនិក ឱ្យប្រកាន់ខ្លាប់នូវគោលការណ៍ដែលក្រោមនេះ ដើម្បីការប្រពិបត្តិត្រួនិក ជាតិសេស ចំពោះការប្រើប្រាស់អគ្គនាយកដ្ឋានប្រើប្រាស់។
- គ. បង្កើតប្រព័ន្ធអង់គ្លេសការងារ ដែលបានបង្កើតឡើងក្នុងមួលដ្ឋានសុខភាព។

១២. ការស្វែងរក និងការអភិវឌ្ឍន៍

១២.១ ការស្វែងរក

ធានាយុទ្ធមានព័ត៌មានវិទ្យាសាស្ត្រថ្លែងចំណេះដឹង និង អំពីការអនុវត្តការត្រួតពិនិត្យការចម្លងហេតក្នុងប្រទេស កម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវ។

១២.២ សម្រាប់លោកស្រី

- ក. លើកទីកចិត្តដល់សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាលាបច្ចកទេសដែលបានរៀបចំដូចសាស្ត្រ និង ស្ថាប័ន នៃផ្ទាល់ស្រាវជ្រាវ ឱ្យធ្វើការសិក្សាស្រាវជ្រាវអំពីការចម្លងហេត ដែលពាក់ព័ន្ធនឹងការចំណេះដឹង តាមរយៈការស្រាវជ្រាវអប់រំសម្រាប់សញ្ញាប័ត្រពេញ។
- ខ. បង្កើតរោនធការងារសម្រាប់ចំណេះដឹងការអនុវត្តន៍ពីការសិក្សាស្រាវជ្រាវ។
- គ. លើកទីកចិត្តដល់ក្រុមត្រួតពិនិត្យការចម្លងហេត និងគ្រួសារពីការសិក្សាស្រាវជ្រាវ ឱ្យប្រើប្រាស់គំរូ/ព័ត៌មាន ទាំងនេះ ជាក័សតាមលូ និងជាបន្ទាត់មួយដែលសម្រាប់អនុវត្តន៍ និងដែនការនៅពេលអនាគត។

១៣. សុខភាព និង សុខភាពការងារ

១៣.១ ការស្វែងរក

ធានាផលបរិស្ថានការងារប្រកបដោយសុវត្ថិភាព ក្នុងមួយឆ្នាំដែលបានរៀបចំឡើងប្រចែលកម្ពុជា។

១៣.២ សម្រាប់លោកស្រី

- ក. ផ្តល់ថ្នាក់ប័ណ្ណាមុនពេលចូលបារិកការងារដល់គ្រប់បុគ្គលិកសុខាភិបាលទាំងអស់ (សម្រាប់ថ្នាក់ប័ណ្ណារ ដែលមាន)។
- ខ. ធានាផលការអនុវត្តគាលការណ៍ប័ណ្ណារក្រាយពេលប៉ែនពេល (PEP) សម្រាប់មេហេតុដែលសិក្សាស្រាវជ្រាវ និង ជីវិះស្នើសុំដែឡើង។
- គ. បង្កើតប្រព័ន្ធអង់គ្លេសប្រចាំឆ្នាំដែលបានរៀបចំឡើងប្រចែលកម្ពុជា។
- ឃ. ផ្តល់បរិភាគការការពារខ្លួនដល់បុគ្គលិកសុខាភិបាល។

ន. ផ្តល់ការបណ្តុះបណ្តាលអំពីការប្រើបរិភាពការពារខ្លួនត្រឹមត្រូវដល់បុគ្គលិកសុខភាព ដើម្បីធានាថា បរិភាពការពារខ្លួនត្រូវបានប្រើប្រាស់ដោយសមស្រប ។

១៥. ហិរញ្ញវត្ថុជាន និលនិន្ទោរការពេទសកម្មការត្រួតពិនិត្យការចែងការ

១៥.១ នាយកដៃរួមរាជ្យ

ធានាមួយមានការគាំទ្រដោយបានរាយការព្រមទាំង និង ប្រកបដោយនិរន្តរភាពដើម្បីថាត់ដែងកម្មវិធីត្រួតពិនិត្យការចែងការនៅក្នុងប្រទេសកម្ពុជា ។

១៥.២ នាយកដៃរួមរាជ្យ

- ក. ដួលប្រជុំពីការក្រោមដាម្បួយនាយកដ្ឋានដែនការ និង ពិត៌មានសុខភាព និង ការិយាល័យធានាតុលាការ ស្តីពីការប្រើប្រាស់ មូលនិធិសមាគម ដើម្បីលើកកំពស់សកម្មការត្រួតពិនិត្យការចែងការ ។
- ខ. រៀបចំសំណើសម្រាប់មូលនិធិសកលជីទិន្នន័យ ៩០ ។
- គ. គ្រប់សកម្មភាពត្រួតពិនិត្យការចែងការនៅទីនំអស់ត្រូវតែងតាក់បញ្ចប់ក្នុងដែនការប្រតិបត្តិប្រចាំឆ្នាំ ។

១៥. ការគេសត្រូវនៅកាន់នៃយោបាយស្តីពីការត្រួតពិនិត្យការចែងការ

១៥.៣ នាយកដៃរួមរាជ្យ

ធានាថា គោលនយោបាយត្រូវបានគេសត្រូវឡើងវិញក្រោយរយៈពេល ៥ ឆ្នាំ ។

១៥.៤ នាយកដៃរួមរាជ្យ

បង្កើតក្រុមការងារម្នាយ ដើម្បីគេសម្រែលឡើងវិញក្រោយរយៈពេល ៥ ឆ្នាំ ។

សេវាថ្មីនៃការបង្កើតរឹងចាំបែងនៃក្រសួងពិសេសទៅក្នុងក្រសួងពិសេស

| ១-ការគ្រប់គ្រង និងការរៀបចំកម្មវិធីត្រួតពិនិត្យ ការចម្លងរោគ | | ទីលេខ៍យ មូលដ្ឋាន | តាមអេម៉ណុច | បញ្ជាក់ពេលវេលា | | | | | | អ្នកទូលទេសត្រូវ |
|--|--|---------------------|--|----------------|------|------|------|------|--|--|
| ល.រ | សេវាថ្មី | | | ០៦០៩ | ០៦០៩ | ០៦០៩ | ០៦០៩ | ០៦០៩ | ០៦០៩ | |
| ១.១ | ជួយការបង្កើតរឹងចាំបែងនៃការចម្លងរោគនៅក្រប់ក្រមិត នៅក្នុង ប្រទេសកម្ពុជា | 0 | មានក្រុមត្រួតពិនិត្យការចម្លង រោគទូទៅដែលបានប្រចាំឆ្នាំ | X | | | | | | -នាយកដ្ឋានមនីរពឡើ -មនីរសុខាភិបាលខេត្ត |
| ១.២ | ជួយការបង្កើតរឹងចាំបែងនៃការចម្លងរោគនៅក្រប់ក្រមិត ក្នុងការ រៀបចំផែនការចំណែក និង សំភារៈ ដើម្បីដាក់បញ្ចូលក្នុងផែនការប្រតិបត្តិប្រាំឆ្នាំ (ក្រុមត្រួត ពិនិត្យ ការចម្លង រោគនៅក្នុងខេត្ត និងមនីរព ពេញដាចិ ត្និនិកកងកង) | 0 | -មានផែនការចំណែក -មានសំភារៈការិយាល័យ នៅក្នុងការបង្កើតរឹងចាំបែង ○ ខេត្ត មនីរពឡើដាចិ ត្និនិកកងកង ○ ស្រុកប្រតិបត្តិ ម.ពេឡើ បង្កើក ត្និនិកកងកង | X | X | X | | | -នាយកដ្ឋានមនីរពឡើ -មនីរពឡើដាចិ -មនីរសុខាភិបាលខេត្ត | |
| ១.៣ | ជួល់ការបណ្តុះបណ្តាលដំណានក្រប់គ្រងសម្រាប់ ក្រុមត្រួតពិនិត្យការចម្លងរោគ ត្រូវដាក់ជាតិនាយកដ្ឋានមនីរពឡើ | 0 | បណ្តុះបណ្តាលដំណានក្រប់គ្រង | X | X | | | | | -ក្រុមការងារជាតិ |

| | | | | | | | | | | |
|-----|---|---|---------------------------------------|---|---|---|---|---|---|--|
| ១.៤ | លើកកំពេសមន្ទភាពបញ្ហាលិកាសស្រាប់សកម្មភាព ត្រួតពិនិត្យការចម្លងវោក ទៅក្នុងដែនការ ប្រពិបត្តិប្រចាំឆ្នាំ ដោយគ្រូមន្ទត្រពិនិត្យការចម្លង វោកនិមួយៗ | 0 | -ត្រូវបញ្ជាក់តិន្នន័យ ការ ចម្លងវោក | X | X | X | X | X | X | -នាយកដ្ឋានមន្ទីរពេទ្យ -នាយកដ្ឋានដែនការ - មន្ទីរសុខាភិបាលខេត្ត -អង្គការដៃគូអភិវឌ្ឍ |
|-----|---|---|---------------------------------------|---|---|---|---|---|---|--|

| ល.រ | សេវាឌ្ឋាន | ទីលេខ ផលអ្នក | តាមដោចក្នុង | បន្ទាត់ពេលវេលា | | | | | | អ្នកទូលខុសត្រូវ |
|-----|---|-----------------|--|----------------|-----|-----|-----|-----|-----|---|
| | | | | ០៦០៩ | ៦០៩ | ៧០៩ | ៨០៩ | ៩០៩ | ៩០៩ | |
| ២.១ | លើកទិកចិត្ត ធ្វើឱ្យអាជីវកម្មសិនិយការអនុវត្តការត្រួតពិនិត្យ ការចម្លងវោក គ្រឿបានដាក់បញ្ហាល និង គ្រឿបានពើងបំផុំមនោត្រូង កម្មវិធីសិក្សា ស្រាប់ត្រួតស្ថានសិក្សា វិស័យ សុខាភិបាលសាធារណៈ និង ឯកជន | ២០០៩ | -សហគមន៍.-សាលាក្នុងការ (សមសុក)សង. នេនខ្លា និង វសុខម ពងិនការគ្រប់ ពិនិត្យការ ចម្លង ក្នុង កម្មវិធីសិក្សា -សាកលវិទ្យាអ៊ូយវិទ្យាសាស្ត្រសុខាភិបាល បានដាក់ បញ្ចប់ ការពិនិត្យការ ចម្លង ក្នុង កម្មវិធីសិក្សា | X | | | | | | -នាយកដ្ឋានមន្ទីរពេទ្យ -នាយកដ្ឋានអភិវឌ្ឍន៍ ដោយមនុស្ស |
| ២.២ | អភិវឌ្ឍន៍នាយកដ្ឋានបច្ចេកទេសត្រួតពិនិត្យការ ចម្លងវោក ដល់គ្រូមន្ទត្រ ពិនិត្យ ការចម្លងវោកនៅនាយកដ្ឋានមន្ទីរពេទ្យតាមរយៈវគ្គសិក្សាលិខិត្ត | | -ក្រ.ត្រួតពិនិត្យការចម្លង វោក ១២នាក់ | X | X | X | | | | -អង្គការសុខភាពពិភព លោក និង ដៃគូអភិវឌ្ឍ |

| | | | | | | | | | | |
|-----|---|---|--|---|---|---|---|---|---|--|
| | | | | | | | | | | |
| ២.៣ | អភិវឌ្ឍមន្ទីរពេទ្យ(Center of excellence) គ្នា សម្រាប់ បណ្តុះបណ្តាលការត្រួតពិនិត្យការចម្លងវេភាព ។ | 0 | -ម.ពេទ្យ ឲជាម.ព.គ្នា ដំការត្រួតពិនិត្យការចម្លង វេភាព | 1 | 1 | 1 | 1 | 1 | 1 | -នាយកដ្ឋានមន្ទីរពេទ្យ -អង្គការសុខភាពពិភព លោក ដៃគូអភិវឌ្ឍន៍ |
| ២.៤ | រៀបចំកញ្ចប់បណ្តុះបណ្តាល និងធ្វើការ បណ្តុះបណ្តាល សម្រាប់ការ ត្រួតពិនិត្យ ការចម្លងវេភាពដែលរួមបញ្ចប់ទាំង ការត្រួតពិនិត្យសំណល់ ពិភាក្សា ថែទាំសុខភាព (មិនទាន់កំណត់ផ្សាយសំចំនួនមួយ) ។ | 0 | -មួយធម៌លដ្ឋានបន្ទីត -មួយធម៌ដៃរួចចេញព្រឹវបាន បញ្ចប់ | X | X | | | | | -នាយកដ្ឋានមន្ទីរពេទ្យ -អង្គការសុខភាពពិភព លោក -អង្គការ ដៃគូអភិវឌ្ឍន៍ -ក្រុមការងារថ្នាក់ជាតិ |

| ៣- គោលការណ៍ំណោតតិត្សិការត្រួតពិនិត្យការចម្លងវេភាព | | ទីនឹងយុលហ៊ុន មេដុល្លារ | គោលដៅចំណុច | បញ្ហាកំណែលរៀល | | | | | | អ្នកទទួលខុសត្រូវ |
|---|--|------------------------------|--|---------------|-----|-----|-----|-----|-----|---|
| ល.រ | ឈ្មោះ | | | ០៦១ | ៦៦១ | ៧៦១ | ៨៦១ | ៩៦១ | ៩៦១ | |
| ៣.១ | កែសម្រួលឯកសារស្តិតិសមាជិកភាព និង ត្នោនទិន្នន័យ របស់ក្រុម អ្នកជំនាញខាងការត្រួតពិនិត្យ ការចម្លងវេភាពដើម្បីពិនិត្យឡើងវិញ លើគោល ការណ៍ំណោតតិត្សិការត្រួតពិនិត្យការចម្លងវេភាព (ក្រុមមួយមាន សមាជិក៥នាក់) | មានក្រុម១ សមាជិក៥ នាក់ | -ក្រុមការងារមានត្នោនទិន្នន័យ និងការរៀបចំផ្សាយសំណាន់ត្រូវ បានបន្ទីត | | | X | | | X | -នាយកដ្ឋានមន្ទីរពេទ្យ |
| ៣.២ | កែសម្រួលឯកសារគោលការណ៍ំណោតតិត្សិការត្រួតពិនិត្យការ ចម្លងវេភាពដើម្បីសម្របឱ្យការនៃពេលវេលាតាមបរិបទកម្ពុជា | កំពុងរៀបចំ | -មានគោលការណ៍ំណោត ដើម្បីអនុវត្ត | X | | | | | | -នាយកដ្ឋានមន្ទីរពេទ្យ -ក្រុមការងារជាតិ |

| | | | | | | | | | |
|-----|---|---|---|---|----------|--|--|--|--|
| | ដើម្បីអនុវត្ត | | - មានគោលការណ៍ដែលត្រួតពិនិត្យការចម្លង រាជធានីភ្នំពេញស្ថាកិច្ចការទាំងអស់ ទាំងអស់ ទាំង សាធារណៈ ទាំងក្នុងទាំងព្រំការក្រប់គ្រងរបស់ ក្រសួងសុខាភិបាល | - មានគោលការណ៍ដែលត្រួតពិនិត្យការចម្លង ប្រសិនបើចាំបាច់ | X | | | | |
| ៣.៣ | ចំការយោបល់ការណ៍ដែលត្រួតពិនិត្យការចម្លង រាជធានីភ្នំពេញស្ថាកិច្ចការទាំងអស់ ទាំងអស់ ទាំង សាធារណៈ ទាំងក្នុងទាំងព្រំការក្រប់គ្រងរបស់ ក្រសួងសុខាភិបាល | ០ | - គោលការណ៍ដែលត្រួតពិនិត្យការចម្លង រាជធានីភ្នំពេញស្ថាកិច្ចការទាំងអស់ ទាំងអស់ ទាំង សាធារណៈ ទាំងក្នុងទាំងព្រំការក្រប់គ្រងរបស់ ក្រសួងសុខាភិបាល | X | | | | | - នាយកដ្ឋានមនឹនធពេញ - ក្រុមការងារជាតិ |

| ល.រ | ឈ្មោះ | ទីលេខា | កាលបរិច្ឆេទ | បញ្ជាក់ពេលវេលា | | | | | | អ្នកទទួលខុសត្រូវ |
|-----|---|--------|--|----------------|----------|----------|------|------|------|--|
| | | | | ០៦០៩ | ៦៦០៩ | ៧៧០៩ | ៨៨០៩ | ៩៩០៩ | ១០០៩ | |
| ៤.១ | បង្កើតបញ្ជីផ្សេងៗជាតិសាមញ្ញយសប្រាប់ វាយតម្លៃប្រព័ន្ធឌ្ឋាន ពិនិត្យការចម្លងរាជធានីភ្នំពេញ ដូចជា ស្ថាកិច្ចការ កំនើនលាងដែលដែល មានដំណឹងការ, ផ្ទាំងរម្យាប់បែងចាយអូតូការដែលមានដំណឹងការ, ប្រព័ន្ធគិក ស្ថាត, ទ្វាងតមែនមានដំណឹងការ និង បង្កើតអនាម័យ ។ នៅក្នុង មូលដ្ឋានសុខាភិបាលនិមួយៗ | ត្រាន | - មានបញ្ជីផ្សេងៗជាតិ យសប្រាប់ប្រើប្រាស់ | | X | | | | | - នាយកដ្ឋានមនឹនធពេញ - មនីរសុខាភិបាលខេត្ត - ក្រុមការងារជាតិ |
| ៤.២ | ចាប់ផ្តើមធ្វើការវាយតម្លៃបើចូលឱ្យនិងដោយ មូលដ្ឋាន សុខាភិបាលនិមួយៗ | ត្រាន | មូលដ្ឋានសុខាភិបាល១០០ ភាគរយ | | X | X | | | | - ក្រប់មូលដ្ឋានដែលចាំសុខាភិបាល - នាយកដ្ឋានមនឹនធពេញ |

| | | | | | | | | | | | | |
|-----|--|---|--|---|---|--|--|--|--|--|--|--|
| ៤.៣ | ផែនតាំងដនបដ្ឋាលម្នាក់សម្រាប់ថែទាំបរិការ ត្រួតពិនិត្យការចម្លងការ នៅក្នុងក្រុះមានតូទាសិនការកិច្ច ឆ្វោស់នៅក្នុងរោងជាងជាតិ ដើម្បីឱ្យក្រុមត្រួតពិនិត្យការចម្លងការកិច្ច ដែលដានសុខភាព និមួយទេ អាច ទាក់ទងនិងតាមជានបន្ថុ | 0 | -ដនបដ្ឋាលត្រូវបានដោះស្រាយ តាំង នៅក្នុងរោងជាងជាតិ - -ដនបដ្ឋាលត្រូវបានធ្វើ បច្ចុប្បន្នភាព បើចាំបាច់ | X | | | | | | | | - នាយកដ្ឋានមន្ទីរពេទ្យ |
| ៤.៤ | រៀបចំបញ្ជីសិក្សដោសម្រាប់បរិការត្រួតពិនិត្យការ ចម្លងនៅក្នុងការ រៀបចំបញ្ជីសិក្សដោសម្រាប់បរិការទាំងនេះ និងត្រូវជានាថា អង្គភាពលម្អិតកម្ពុជាដោយបញ្ជីសិក្សដោស ជាអនុសាសន៍ | 0 | -មានបញ្ជី ១សិក្សដោស | X | X | | | | | | | - នាយកដ្ឋានមន្ទីរពេទ្យ - ក្រុមការងារជាតិ - អង្គភាពសុខភាពពិភព លោក - អង្គភាព ដៃគូអភិវឌ្ឍន៍ |

| ល.រ | សេវាឌ្ឋាន | ទីនឹងយុលអ្នក | គោលដៅចំណុច | បន្ទាក់ពេលវេលា | | | | | | អ្នកទទួលខុសត្រូវ |
|-----|---|-------------------------------------|---|----------------|------|------|------|------|------|--|
| | | | | ០៦០៩ | ០៦០៨ | ០៦០៧ | ០៦០៦ | ០៦០៥ | ០៦០៤ | |
| ៥.១ | រៀបចំគោលដៅសិក្សដោសម្រាប់បរិការ (ជាប្រភព ប្រជែងអគារ) | ត្រូវបានបង្កើត (ជាប្រភព ប្រជែងអគារ) | -គោលដៅចំណុច -ប្រព័ន្ធបច្ចុប្បន្នដីដី ត្រូវបានបង្កើត (ជាប្រភព ប្រជែងអគារ) -ប្រព័ន្ធបច្ចុប្បន្នដីដី តាម ប្រជែងគោលដៅណើរការ | X | | | | | | - នាយកដ្ឋានមន្ទីរពេទ្យ - មន្ទីរសុខភាពខេត្ត - ក្រុមការងារជាតិ |

| | | | | | | | | | | |
|-----|--|--------|--|---|-----|-----|-----|-----|------|---|
| ៥.២ | ផ្តល់ទីកស្សានដល់ត្រប់មូលដ្ឋានសុខភាព | មិនដឹង | -សេចក្តីថ្លែងការ -មូលដ្ឋានសុខភាព ទាំងអស់ | X | 30% | 50% | 70% | 90% | 100% | -នាយកដ្ឋានមនឹវនោយ -មនឹវសុខភាពខេត្ត -ដោរករិវិយ្យ |
| ៥.៣ | ផ្តល់ប្រព័ន្ធសម្ងាត់ដៃត្រប់ត្រាន់ ដូចជា កំនើនលាងដៅ, ទីក្រុងបីនេ, សាប្តី ។៧ ។ | មិនដឹង | -សេចក្តីថ្លែងការ -មូលដ្ឋានសុខភាព ទាំងអស់ | X | 30% | 50% | 70% | 90% | 100% | -នាយកដ្ឋានមនឹវនោយ -មនឹវសុខភាពខេត្ត -ដោរករិវិយ្យ |
| ៥.៤ | រៀបចំដលិតសម្ងារៈអប់រំសុខភាពសម្រាប់អ្នក ដែលម្នាក់នឹង និង អ្នកមកស្រួលសុខក្នុងអ្នកដែល ទាក់ទងនឹងការត្រួតពិនិត្យការចែងក្រោងរោគ | ត្រាន | -សេចក្តីថ្លែងការ -មានសម្ងារៈអប់រំ | X | X | X | X | X | X | -នាយកដ្ឋានមនឹវនោយ -មនឹវសុខភាពខេត្ត -ដោរករិវិយ្យ |
| ៥.៥ | ពិនិត្យឡើងវិញជាលម្អិតស្ថាដែលបានរៀបចំអគារ នៅក្នុងមូលដ្ឋាន សុខភាពខេត្តដែលរួមមាន រចនាសម្ព័ន្ធផ្លូវត្រួតពិនិត្យការចែងក្រោងរោគស្ថាដែលបាន បន្ទប់ដាច់ដោយខ្សោក ត្រូវដាក់បញ្ចប់ក្នុង ដែលការនេះដោងដែរ) | ត្រាន | -សេចក្តីថ្លែងការ -ស្ថាដែលបានរៀបចំត្រួវបាន ពិនិត្យឡើងវិញ | X | X | | | | | -នាយកដ្ឋានមនឹវនោយ -មនឹវសុខភាពខេត្ត -ក្រុមការងារដាតិ |

| ៦- ការត្រប់ត្រងសំណល់នៅក្នុងមូលដ្ឋានសុខភាពសាធារណៈ និង ឯកជន | | ទីនួនយ៉ា មូលដ្ឋាន | តាមរយៈចំណុច | បន្ទាត់ពេលវេលា | | | | | | អ្នកទូលខុសត្រូវ |
|---|--|----------------------|------------------------------------|----------------|------|------|------|------|------|---|
| ល.រ | នាមក្រុម | | | ០៦០៩ | ០៦១០ | ០៦១១ | ០៦១២ | ០៦១៣ | ០៦១៤ | |
| ៦.១ | ផ្តល់ជូនសំរាយ. ចង់ និងប្រអប់សុវត្ថិភាពដែលមានគុរស្សាដែល មូលដ្ឋានសុខភាព សាធារណៈ និង ឯកជន | ៤ | -ផ្តល់ជូនសំរាយ និងចង់ ដល់ មូលដ្ឋាន | 30% | 40% | 50% | 60% | 70% | 80% | -ក្រុមការងារ-សំណល់ -នាយកដ្ឋានមនឹវនោយ -ដោរករិវិយ្យ |

| | | | | | | | | | | |
|-----|--|-----------------------|---|----|---|---|---|---|---|---|
| ៦.២ | ផ្សេងរកដោត អភិវឌ្ឍន៍ និង ចាប់ផ្តើមរៀបចំបណ្តុះសម្រារ: អប់រំសុខភាព និងឯកសារសង្គមពីប្រកាសស្ថិតិការគ្រប់គ្រងសំណាល់ ថែទាំសុខភាព (សម្រាប់ប្រជាធិបតេយ្យ និង បុគ្គលិកសុខភាព) | មិនដឹង | -សម្រារ: អប់រំ និងឯកសារ ត្រូវបានបង្កើត | | X | | | | | -ក្រុមការងារ-សំណាល់ -នាយកដ្ឋានមន្ទីរពេទ្យ -ដោតអភិវឌ្ឍន៍ |
| ៦.៣ | ថែទាំសុខភាព អប់រំសុខភាព ស្ថិតិការគ្រប់គ្រងសំណាល់ ពីការថែទាំសុខភាព (សម្រាប់ប្រជាធិបតេយ្យ និង បុគ្គលិកសុខភាព) ដល់ គ្រប់មួលដ្ឋានសុខភាពលិនកជន និងសារណ៍: | | -សម្រារ: អប់រំ និងឯកសារ ត្រូវបានថែទាំសុខភាព | | X | X | | | | -ក្រុមការងារ-សំណាល់ -នាយកដ្ឋានមន្ទីរពេទ្យ -ដោតអភិវឌ្ឍន៍ |
| ៦.៤ | ផ្តល់ឡើងដែលគ្រប់មន្ទីរពេទ្យបន្ថែមកទាំងអស់ | មិនមានចំនួន ឡាតាំង | មន្ទីរពេទ្យបន្ថែមកទាំងអស់ មានឡើង (ពាក់ព័ន្ធដែលនិងមួលនិធិ សាកល) | 24 | ? | ? | ? | ? | ? | -នាយកដ្ឋានមន្ទីរពេទ្យ -ដោតអភិវឌ្ឍន៍ -មួលនិធិសាកល |
| ៦.៥ | ផ្សេងរកដោតអភិវឌ្ឍន៍បណ្តុះសម្រារនៅក្នុងខេត្តគោលរដ្ឋម្ចាស់ ចំនួន សម្រាប់ធ្វើប្រព្រឹត្តកម្មសំណាល់ នៃជំនាញសុខភាពត្រូវមក្រោង | មិនមាន | ឡើងដែលនៅក្នុងខេត្តគោលរដ្ឋ ចំនួន៨ | 0 | 0 | 1 | 1 | 1 | 1 | នាយកដ្ឋានមន្ទីរពេទ្យ -មន្ទីរសុខភាពលិនខេត្ត |

| ៣- សហប្រតិបត្តិការ និង ការធ្វើទំនាក់ទំនង | | ទីលេខយោលអ្នកចូលរួម ២០០៦ | គោលដៅចំណុច | បញ្ជាក់ពេលវេលា | | | | | | អ្នកទូលាដុំស្រី |
|--|---|----------------------------|---|----------------|------|------|------|------|------|--|
| ល.រ | សភាគ | | | ០៦០៩ | ៦០១០ | ៧០០៩ | ៨០១០ | ៩០០៩ | ៩០១០ | |
| ៣.១ | បង្កើតបញ្ជីអង្គការក្រោមដ្ឋានជាតិ និងអន្តរជាតិ, និភាក់នារុយប្រជាតិ, និងសមាគមនានាដោយមានជនបង្កើលសម្រាប់ ទំនាក់ទំនង និងផ្សេងៗរបស់ក្រុមក្រុតពិនិត្យការចម្លងរោគ ទាំងអស់នៅក្នុងប្រទេស។ | ត្រាន | បញ្ជីបង្កើត | X | | | | | | នាយកដ្ឋានមន្ទីរពេទ្យ ក្រុមការងារជាតិ |
| ៣.២ | ចូលជាសមាជិករបស់ស្ថាប័នក្រុតពិនិត្យការចម្លង រោគអន្តរជាតិនានា ដូចជា APSIC កម្មវិធីសុវត្ថិភាពអ្នកជីវិរបស់ WHO, សហព័ន្ធក្រុតពិនិត្យ ការចម្លងរោគអន្តរជាតិ ជាដើម។ | ត្រាន | ចូលជាសមាជិករបស់ស្ថាប័នក្រុតពិនិត្យការចម្លង រោគអន្តរជាតិនានា ដូចជា APSIC កម្មវិធីសុវត្ថិភាពអ្នកជីវិរបស់ WHO, | | X | | | | | នាយកដ្ឋានមន្ទីរពេទ្យ ក្រុមការងារជាតិ អង្គការសុខភាពិភាព លោក |
| ៣.៣ | រៀបចំការប្រជុំកសិរុបលទ្ធផល និងធ្វើផែនការប្រចាំឆ្នាំ ស្ថិតិការក្រុតពិនិត្យការចម្លងរោគនៅក្នុងប្រទេសកម្ពុជា | ត្រាន | ប្រជុំប្រចាំឆ្នាំ | X | X | X | X | X | X | នាយកដ្ឋានមន្ទីរពេទ្យ |

| ៨- ការត្រួតពិនិត្យតាមដាន និង ការវាយតម្លៃ | | ទីនឹងយុលអ្នក មុនអ្នក | គោលដៅចំណូច | បញ្ជាក់ពេលវេលា | | | | | | អ្នកទូលខុសត្រូវ |
|--|---|-------------------------|---|----------------|------|------|------|------|------|--|
| ល.រ | សភ្តូវាទ | | | ០៦០៩ | ៦០១០ | ៧០០៩ | ៨០០៩ | ៩០០៩ | ៩០០៩ | |
| ៨.១ | រៀបចំបង្កើតឱ្យករណីសម្រាប់ត្រួតពិនិត្យតាម ដាន និងវាយតម្លៃជាមួយការឃាល់យានា គុណភាព និង URC | | ឧបករណ៍សម្រាប់ត្រួតពិនិត្យតាមដាន និងវាយតម្លៃកម្ពុជានឹងត្រួតពិនិត្យការចម្លងវេត ឧបករណ៍សម្រាប់ត្រួតពិនិត្យតាមដាន និងវាយតម្លៃការត្រួតពិនិត្យការចម្លងវេតក្នុងមូលដ្ឋានសុខិតល | X | | | | | | នាយកដ្ឋានមន្ទីរពេទ្យ អង្គការសុខភាពពិភពលោក អង្គការដែក |
| ៨.២ | ត្រួតពិនិត្យ តាមដាននិង វាយតម្លៃ កម្ពុជានឹងត្រួតពិនិត្យការចម្លងវេត | | ចុះត្រួតពិនិត្យ តាមដាននិង វាយតម្លៃ ចំនួន ២ ដង | | | | X | | | នាយកដ្ឋានមន្ទីរពេទ្យ អង្គការសុខភាពពិភពលោក អង្គការដែក |

| | | | | | | | | | | | | |
|-----|---|--|---|--|--|--|----|----|----|----|----|--|
| ៨.៣ | គ្រឿងពិនិត្យ តាមដាននីង វាយតម្លៃ ការគ្រឿងពិនិត្យការ ចម្លងរោគ ក្នុងមូលដ្ឋានសុខភាពបាល | | ចុះគ្រឿងពិនិត្យ តាមដាននីង វាយតម្លៃ គ្រប់មន្ត្រីពេញដាតិ ខេត្ត បង់ឯក ចំនួន ១ ដង យ៉ាងតិច | | | | 20 | 20 | 20 | 20 | 20 | នាយកដ្ឋានមន្ទីរពេទ្យ មន្ទីរសុខភាពបាលខេត្ត ការិយាល័យប្រព័ន្ធប្រព័ន្ធ អង្គការដែគ្មី |
|-----|---|--|---|--|--|--|----|----|----|----|----|--|

| ល.រ | ឈរអង្គភ្លៀវមិល សរុបនាទី | ទិន្នន័យ មូលដ្ឋាន | គោលដៅចំណុច | បន្ទាត់ពេលវេលា | | | | | | អ្នកទទួលខុសត្រូវ | |
|------|---|----------------------|---|----------------|------|------|------|------|------|------------------|--|
| | | | | ០៦០៩ | ០៦០៧ | ០៦០៨ | ០៦០៩ | ០៦០៩ | ០៦០៩ | ០៦០៩ | |
| ៨.៩ | រៀបចំការអង្គភ្លៀវមិល ប្រការសិក្សាប្រាក់ជាការចម្លងរោគក្នុង មន្ទីរពេទ្យ និងការពារុំ របស់មេរោគនឹងផ្ទាំ នៅក្នុងមូលដ្ឋានសុខភាពមួយចំនួន | មិនដឹង | ធ្វើការអង្គភ្លៀវមិល ប្រការសិក្សាប្រាក់ជាការចំនួន ៩០ | | 2 | 2 | 2 | 2 | 2 | 2 | នាយកដ្ឋានមន្ទីរពេទ្យ អង្គការដែគ្មី ន.ដានប្រយុទ្ធនឹងដីផ្លូវ |
| ៨.១២ | ពានីនសមត្ថភាពក្រោមសុំបានអង្គភ្លៀវការដូចដីថ្លាក់ជាតិ ដើម្បីធ្វើឱ្យ នៅពេលមានការដូចដីឡើងនូវការចម្លង រោគក្នុងមន្ទីរពេទ្យ | ត្បាង | ក្រុមថ្លាក់ជាតិមួយ ត្រូវបាន ពងិច | X | | | | | | | នាយកដ្ឋានមន្ទីរពេទ្យ អង្គការដែគ្មី ន.ដានប្រយុទ្ធនឹងដីផ្លូវ |

| | | | | | | | | | | | | |
|-----|---|-------|---|---------------------|--|--|--|--|--|--|--|---|
| ៤.៣ | បង្កើតមួលដារនទិន្នន័យសម្រាប់ការចម្លងរោគ ក្នុងមន្ទីរពេទ្យនៅ ផ្ទាក់ជាតិ | ត្រាន | កំណត់ប្រវត្តិការចម្លងរោគ ដែលត្រូវដាក់បញ្ចប់ក្នុង មូលដ្ឋានទិន្នន័យ ហើយត្រូវបង្កើតមួលដារនទិន្នន័យ និងធ្វើការសាកល្បង ចាប់ផ្តើមប្រមូលទិន្នន័យ | X X X | | | | | | | | នាយកដ្ឋានមន្ទីរពេទ្យ អង្គការដៃគី ន.ដ្ឋានប្រយុទ្ធនឹងដីដីសង |
|-----|---|-------|---|---------------------|--|--|--|--|--|--|--|---|

| ល.រ | សមត្ថភាព | ទិន្នន័យ មូលដ្ឋាន | គោលដៅម៉ែនកម្ម | បន្ទាត់ពេលវេលា | | | | | | អ្នកទទួលខុសត្រូវ | |
|------|--|-------------------|--|----------------|------|------|------|------|------|------------------|---|
| | | | | ០៦០៩ | ៦៦០៩ | ៧០០៩ | ៧០១៩ | ៧០២៩ | ៧០៣៩ | | |
| ៩០.៩ | រួមតារាមួយនាយកដ្ឋានប្រយុទ្ធនឹងដីដីសង ការិយាល័យ មន្ទីរពេទ្យ និងវិទ្យាសាស្ត្រជាតិសុខភាពសាធារណៈ បង្កើតមន្ទីរ ពិសោធន៍អតិសុខមិនសាស្ត្រ ផ្ទាក់ ក្នុងរាជធានីភ្នំពេញ នៅក្នុងខេត្តចំនួន ៤ | ២០០៩ | មន្ទីរពិសោធន៍អតិសុខមិនសាស្ត្រ ន.ដ្ឋានប្រយុទ្ធនឹងដីដីសង វិទ្យាសាស្ត្រជាតិសុខភាពសាធារណៈ ការិយាល័យមន្ទីរពេទ្យ មន្ទីរពិសោធន៍អតិសុខភាពដែលខេត្ត អង្គការសុខភាពពិភពលោក | ០៦០៩ | ៦៦០៩ | ៧០០៩ | ៧០១៩ | ៧០២៩ | ៧០៣៩ | ៧០៤៩ | នាយកដ្ឋានមន្ទីរពេទ្យ ន.ដ្ឋានប្រយុទ្ធនឹងដីដីសង វិទ្យាសាស្ត្រជាតិសុខភាពសាធារណៈ ការិយាល័យមន្ទីរពេទ្យ មន្ទីរពិសោធន៍អតិសុខភាពដែលខេត្ត អង្គការសុខភាពពិភពលោក |

| | | | | | | | | | | | |
|------|--|--|--|---|--|---|--|---|--|--|--|
| ១០.២ | រួមត្រាតាមយន្តិកដោនប្រយុទ្ធនឹងជីស្សន និងការិយាល័យ មន្ទីរ ពិសោធន៍អភិវឌ្ឍនេរបាន មនុស្សដែលការពិសុធមជីវសាស្ត្រ សម្រាប់ មន្ទីរ ពិសោធន៍អពិសុធមជីវសាស្ត្រ ផ្ទាក់ ក្នុងភាព | | បណ្តុះបណ្តាលបុគ្គលិកមន្ទីរ ពិសោធន៍ខេត្តបាត់ដំបង | X | | | | | | | នាយកដ្ឋានមន្ទីរពេទ្យ ន.ដ្ឋានប្រយុទ្ធនឹងជីស្សន វិញ្ញាស្តានជាតិសុខភាព សាធារណៈ ការិយាល័យមន្ទីរពិសោធន៍ មន្ទីរសុខភាពិបាលខេត្ត អង្គការសុខភាពិកត លោក |
| ១០.៣ | អភិវឌ្ឍនេរកងកទេសខាងអពិសុធមជីវសាស្ត្រ | | មានអ្នកដែលទេសខាង អពិសុធមជីវសាស្ត្រនៅកំ | | | 2 | | 2 | | | នាយកដ្ឋានមន្ទីរពេទ្យ អង្គការវេជ្ជូន ន.ដ្ឋានជានមនុស្ស សាកលវិទ្យាល័យវិញ្ញាស្តា សុខភាពិបាល |

| ១១- ការប្រើឱសចអង់ទិបីយុទ្ធឌីកដោយប្រុងប្រយ័ត្ន | | ទិន្នន័យ មូលដ្ឋាន | គោលដៅថំណុច | បញ្ជាក់ពេលវេលា | | | | | | អ្នកទូលខុសត្រូវ | |
|---|---|----------------------|--|----------------|------|------|------|------|------|-----------------|--|
| ល.រ | សេវាទូទៅ | | | ២០០៩ | ២០១០ | ២០១១ | ២០១២ | ២០១៣ | ២០១៤ | ២០១៥ | |
| ១១.១ | ចូលរួមទៅក្នុងការបង្កើតគោលការណ៍ដែលត្រូវការត្រួតពិនិត្យការងារក្រប់គ្រងគឺនិក ជាពិសេស ពាក់ព័ន្ធនឹង ប្រធានបទនៃការ ប្រើប្រាស់ ឱសចអង់ទិបីយុទ្ធឌីក | មិនដឹង | មានគោលការណ៍ដែលត្រូវការត្រួតពិនិត្យការងារក្រប់គ្រងគឺនិក | | X | | | | | | នាយកដ្ឋានមន្ទីរពេទ្យ |
| ១២.១ | ការផ្តល់ជូនសង្គម និងការអភិវឌ្ឍ | ទិន្នន័យ មូលដ្ឋាន | គោលដៅថំណុច | ២០០៩ | ២០១០ | ២០១១ | ២០១២ | ២០១៣ | ២០១៤ | ២០១៥ | អ្នកទូលខុសត្រូវ |
| ១២.២ | រៀបចំកិច្ចប្រជុំជាមួយសាកលវិទ្យាល័យវិទ្យាលោក្នុងសាខាភីបាល ដើម្បីដាក់បញ្ចប់ការត្រួតពិនិត្យការ ចម្លងរោគជាមុខវិជ្ជាស្រាវជ្រាវ ការធ្វើនិកូបទ របស់និស្សិត | | ប្រជុំជាមួយសាកលវិទ្យាល័យវិទ្យាលោក្នុងសាខាភីបាល | X | | | | | | | នាយកដ្ឋានមន្ទីរពេទ្យ សវ.ស. អង្គការសុខភាព ពិភពលោក |
| ១២.២ | ធ្វើការបង្ហាញពី លទ្ធផលនៃការសិក្សា ស្រាវជ្រាវទិន្នន័យ ពាក់ងារទេនីនឹង ការត្រួតពិនិត្យការ ចម្លងរោគ នៅក្នុង កិច្ចប្រជុំទិន្នន័យប្រទេស ប្រចាំឆ្នាំ | | កិច្ចប្រជុំទិន្នន័យប្រទេស ប្រចាំឆ្នាំ | | X | X | X | X | X | X | នាយកដ្ឋានមន្ទីរពេទ្យ សវ.ស. អង្គការសុខភាព ពិភពលោក |

| ១៣- សុខភាព និង សុវត្ថិភាពការងារ | | ទីផ្សេនយោបល់ មូលដ្ឋាន | គោលដៅចំណុច | បញ្ហាកំពេលរៀល | | | | | | អ្នកទទួលខុសត្រូវ |
|---------------------------------|---|--------------------------|--|---------------|------|------|------|------|------|--------------------------------------|
| ល.រ | សេវាឌ្ឋាន | | | ០៦០៩ | ៦០១៩ | ៧០០៩ | ៨០០៩ | ៩០០៩ | ៩០០៩ | |
| ១៣.១ | បង្កើតមូលដោនទិន្នន័យសម្រាប់រាយការណ៍ អំពីរបៀបដោយសារ វត្ថុមុតប្រឈម | | បង្កើតរបៀបប្រមូលទិន្នន័យ និងធ្វើការសាកល្បង ចាប់ផ្តើមប្រមូលទិន្នន័យ | X | | | | | | នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានដែនការ |
| ១៣.២ | សហការជាមួយកម្មវិធីជាតិផ្តល់ចំណាំ និង ដោក្ខអភិវឌ្ឍ ធ្វើឱ្យការងារ ដើម្បីបង្កើត កម្មវិធីផ្តល់ចំណាំ ដល់បុគ្គលិក | | -កិច្ចប្រជុំជាមួយកម្មវិធី ចាក់ចំណាំ និង ដោក្ខ | X | X | X | | | | នាយកដ្ឋានមន្ទីរពេទ្យ |

| ១៤- បិរញ្ញប្បែក និងនិរន្តរភាពនៃសកម្មភាពត្រួតពិនិត្យការ ចម្លេដោក | | ទីផ្សេនយោបល់ មូលដ្ឋាន | គោលដៅចំណុច | បញ្ហាកំពេលរៀល | | | | | | អ្នកទទួលខុសត្រូវ |
|---|---|--------------------------|------------------------|---------------|------|------|------|------|------|--|
| ល.រ | សេវាឌ្ឋាន | | | ០៦០៩ | ៦០១៩ | ៧០០៩ | ៨០០៩ | ៩០០៩ | ៩០០៩ | |
| ១៤.១ | ធ្វើការជាមួយ WHO/CAM និង ក្រុងស្ថិតិថង់ដើម្បីប្រាជែង សំណើមួលនិធិសកល សម្រាប់ការត្រួតពិនិត្យការចម្លេដោក | | សំណើមួលនិធិសកល ជូនទី១០ | X | | | | | | នាយកដ្ឋានមន្ទីរពេទ្យ អនុការសុខភាពពិភពលោក.... |

| | | | | | | | | | | | | | |
|------|---|--|---|---|--|--|--|--|--|--|--|--|---|
| ១៤.២ | សម្របសម្រល់រវាងនាយកដ្ឋានផែនការ, នាយកដ្ឋានប្រយុទ្ធសីនិងជីថីសង្គម, នាយកដ្ឋាន មន្ទីរពេទ្យ និង WHO ដើម្បីចិត្តអំពីការជាក់បញ្ចូលជីវាគ្រូតពិនិត្យការចម្លងវភ័យ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ ត្រូវបានធ្វើការប្រជុំនិងថែកចាយ | | ការជាក់បញ្ចូលជីវាគ្រូតពិនិត្យការចម្លងវភ័យ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ ត្រូវបានធ្វើការប្រជុំនិងថែកចាយ | X | | | | | | | | | នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានផែនការ អគ្គនាយកសុខភាពពិភពលោក..... |
|------|---|--|---|---|--|--|--|--|--|--|--|--|---|

| ល.រ | សេវាធគ្គនាគម | ទីនឹងយកបញ្ជូន | គោលដៅចំណុច | បន្ទាត់ពេលវេលា | | | | | | អ្នកទូលទួលបាន | |
|------|---|---------------|--|----------------|------|------|------|------|------|---------------|---|
| | | | | ០៩០៩ | ០៩០៨ | ០៩០៧ | ០៩០៦ | ០៩០៥ | ០៩០៤ | | |
| ១៥.១ | បង្កើតក្រុមការងារមួយដែលមានសមាជិក និងតួនាទី និងការកិច្ចដើម្បីកែសម្រល់គោលនយោបាយស្តីពីការគ្រូតពិនិត្យការចម្លងវភ័យ ទៅក្នុងផែនការប្រជុំនិងថែកចាយ | | -ក្រុមការងារមួយត្រូវបានបង្កើត -កែ សម្រល់គោលនយោបាយ | X | | | | | | X | នាយកដ្ឋានមន្ទីរពេទ្យ អគ្គនាយកសុខភាពពិភពលោក. ក្រុមការងារជាតិ |